



**ក្រសួងអប់រំយុវជន និងកីឡា**  
 MINISTRY OF EDUCATION YOUTH AND SPORTS  
**វិទ្យាស្ថាន វ៉ាន់ដា**  
 VANDA INSTITUTE



**របាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា**  
**ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់**

**ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់**  
**ក្រុមហ៊ុន Samsung ឆ្នាំ២០២២**

Financial Statement Analysis of Samsung 2022

**ជំនាញ្ញៈ សវនកម្ម**

**រៀបរៀងដោយ៖ រស់ ស្រីនិម**

**អត្តលេខ៖ MA20/040**

**ឆ្នាំសិក្សា ៖ ឆ្នាំ២០២២ - ២០២៤**



**ក្រសួងអប់រំយុវជន និងកីឡា**

MINISTRY OF EDUCATION YOUTH AND SPORTS

**វិទ្យាស្ថាន វ៉ាន់ដា**

VANDA INSTITUTE



**របាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា**

**ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់**

**ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់**

**ក្រុមហ៊ុន Samsung ឆ្នាំ២០២២**

Financial Statement Analysis of Samsung 2022

**ជំនាញ: សវនកម្ម**

**សាស្ត្រាចារ្យណែនាំ : បណ្ឌិត កង ឱម**

**មេត្តបណ្ឌិត យ៉ាក តុដ្ឋី**

**ឆ្នាំសិក្សា : ឆ្នាំ២០២២ - ២០២៤**



**គណៈកម្មការត្រួតពិនិត្យរបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា  
ប្រធានបទ៖ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung ឆ្នាំ២០២២**

សាស្ត្រាចារ្យណែនាំ

សាស្ត្រាចារ្យណែនាំ

បេក្ខបណ្ឌិត យ៉ាក វ៉ុឌី

បណ្ឌិត កង ឌឹម

គណៈកម្មការអភិវឌ្ឍន៍កម្មវិធីសិក្សា និងស្រាវជ្រាវ  
ប្រធាន

ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ

បណ្ឌិត ហ៊ុ គុជគន្ធលីនណា

បណ្ឌិត សេង សំអឿន

**នាយកវិទ្យាស្ថាន**

**បណ្ឌិត ហេង វ៉ាន់ដា**

## **លេខកថា**

ក្រោយពីបានសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសវនកម្ម នៅវិទ្យាស្ថាន វ៉ាន់ដា អស់រយៈពេល២ឆ្នាំ សិក្សារួចមក នាងខ្ញុំបានទទួលនូវចំណេះដឹងជាច្រើន ដែលពាក់ព័ន្ធនឹងមុខវិជ្ជាសវនកម្ម គណនេយ្យ ពន្ធ ជាពិសេសយល់ច្បាស់ថាជំនាញសវនកម្ម គឺជាជំនាញមួយដ៏មានសារៈសំខាន់ សម្រាប់តម្រូវការស្ថាប័ន ទាំងអស់ មិនថាស្ថាប័នរដ្ឋ ស្ថាប័នឯកជន ឬអង្គការក្រៅរដ្ឋាភិបាលឡើយ។ ក្នុងនោះផងដែរដើម្បីឱ្យការសិក្សា របស់និស្សិតកាន់តែស៊ីជម្រៅលើជំនាញរបស់ខ្លួន វិទ្យាស្ថានក៏បានបញ្ចូលមុខវិជ្ជាជាច្រើន ដែលពាក់ព័ន្ធនឹង និងកម្មវិធីសិក្សាទៅតាមកម្រិត ពីឆ្នាំសិក្សាទីមួយ រហូតដល់ឆ្នាំសិក្សាទីពីរដែលត្រូវបញ្ចប់ការសិក្សា។

គ្រប់មុខវិជ្ជាទាំងអស់ សុទ្ធតែជាយានសម្រាប់ឱ្យនិស្សិតយកទៅប្រើប្រាស់ នៅក្នុងវិស័យការងារបាន ជាពិសេសនោះ គឺមុខវិជ្ជាគណនេយ្យដែលស្ថាប័នត្រូវឱ្យបុគ្គលិកពាក់ព័ន្ធត្រូវមានចំណេះដឹង ដើម្បីរៀបចំ និង កាន់កាប់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ ស្របទៅតាមការណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីជៀសវាង នូវបញ្ហាផ្សេងៗ ដែលអាចកើតមានឡើង និងធ្វើឱ្យមានការរាំងស្ទះដល់ដំណើរការអាជីវកម្មទៅថ្ងៃក្រោយ។ ដោយនាងខ្ញុំយល់ថាចំណេះដឹងខាងគណនេយ្យ ជាចំណេះដឹងបន្ថែមមួយទៀតដ៏មានសារៈសំខាន់ សម្រាប់ សវនករទាំងអស់ធ្វើការសិក្សាស្វែងយល់ និងស្របពេលដែលនាងខ្ញុំមានឱកាសបានសរសេររបាយការណ៍ ស្រាវជ្រាវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផងនោះ ទើបនាងខ្ញុំសម្រេចចិត្តជ្រើសរើសនូវប្រធានបទ មួយស្តីពី « ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung ឆ្នាំ២០២២ » យកមកធ្វើការសិក្សា ស្រាវជ្រាវ និងចងក្រងរបាយការណ៍ក្នុងគោលបំណងឱ្យអ្នកអាន និងអ្នកស្រាវជ្រាវក្រោយៗទៀតឱ្យយល់ កាន់តែច្បាស់ពីគណនេយ្យ។ នាងខ្ញុំសង្ឃឹមថា ការរៀបចំរបាយការណ៍ស្រាវជ្រាវនេះ នឹងបានចូលរួមចំណែក ក្នុងការស្រាវជ្រាវរបស់និស្សិតជំនាន់ក្រោយៗ ព្រមទាំងអ្នកដទៃទៀត ដែលមានបំណងលើការសិក្សាពី ជំនាញគណនេយ្យ។

ជាទីបញ្ចប់នាងខ្ញុំ សូមមេត្តាខន្តីអភ័យទោសពីសំណាក់សាស្ត្រាចារ្យ រាមច្បង និងមិត្តអ្នកអាន នូវរាល់ កំហុសឆ្គងដែលកើតឡើងដោយអចេតនានៅក្នុងរបាយការណ៍ស្រាវជ្រាវនេះ ហើយនាងខ្ញុំរីករាយនិងទទួលយក រាល់ការរិះគន់ក្នុងន័យស្ថាបនា ដើម្បីឱ្យការរៀបចំលើកក្រោយៗទៀតមានភាពល្អប្រសើរ។

# សេចក្តីថ្លែងអំណរគុណ

នាងខ្ញុំជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី២០ ជំនាញសវនកម្មនៃវិទ្យាស្ថាន វ៉ាន់ដា។

## សូមថ្លែងអំណរគុណយ៉ាងប្រាសច្រវែនចំពោះ៖

លោកឪពុក និងអ្នកម្តាយដែលបានផ្តល់កំណើត ហើយខិតខំបីបាច់ថែរក្សាកូន ព្រមទាំងផ្គត់ផ្គង់ដល់កូនសព្វបែបយ៉ាង ខិតខំលើកទឹកចិត្តកូនក្នុងការសិក្សា តាំងពីកូនចូលរៀនដំបូងរហូតមកដល់ពេលនេះ និងបានបង្រៀនកូនឱ្យចេះស្នេហាជាតិមិត្តភូមិកម្ពុជា។

នាយក គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យនៃវិទ្យាស្ថាន វ៉ាន់ដា ដែលជានិច្ចកាលតែងតែផ្តល់នូវការលើកទឹកចិត្ត អនុគ្រោះដល់នាងខ្ញុំរហូត ធ្វើឱ្យការសិក្សាបានបញ្ចប់ និងទទួលបានជោគជ័យគួរជាទីមោទនៈ។

ជាពិសេសសាស្ត្រាចារ្យ **បណ្ឌិត កង ឱម** និងសាស្ត្រាចារ្យ **យ៉ាង វុទ្ធី** ដែលលោកបានឆ្លៀតពេលវេលាដ៏មានតម្លៃ ដើម្បីជួយណែនាំដល់ការសរសេររបាយការណ៍របស់នាងខ្ញុំឱ្យរឹតតែមានភាពល្អប្រសើរ។

ជាទីបញ្ចប់នាងខ្ញុំ សូមលើកដៃសំពះបូងស្នងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយបីបាច់ថែរក្សាដល់លោកអ្នកមានគុណខាងលើឱ្យជួបតែសេចក្តីសុខគ្រប់ប្រការកុំបីអាក់ខានឡើយ។

សូមគោរពជូនពរដល់គុណបការជនទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ ដ៏មហាប្រសើរ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

## **អំណះអំណាង**

នាងខ្ញុំសូមធានាអះអាង និងទទួលខុសត្រូវលើខ្លឹមសារនៅក្នុងរបាយការណ៍ស្រាវជ្រាវនេះថា របាយការណ៍ស្រាវជ្រាវនេះ គឺជាស្នាដៃស្រាវជ្រាវផ្ទាល់របស់នាងខ្ញុំ ដោយគ្មានពាក់ព័ន្ធជាមួយសារណា ឬរបាយការណ៍ស្រាវជ្រាវរបស់អ្នកផ្សេងទៀត។ ចំពោះទិន្នន័យលទ្ធផលនៃការស្រាវជ្រាវដែលមានក្នុងរបាយការណ៍ស្រាវជ្រាវនេះ គឺថ្មីហើយក៏មិនទាន់មានជនណាម្នាក់យកទៅប្រើប្រាស់នៅក្នុងសារណា ឬរបាយការណ៍ស្រាវជ្រាវរបស់គេឡើយ។

ថ្ងៃ.....ខែ.....ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧

ភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០....

**ហត្ថលេខា**

## **សេចក្តីសង្ខេបនៃការស្រាវជ្រាវ**

ការសិក្សាលើរបាយការណ៍ហិរញ្ញវត្ថុពិតជាមានសារៈសំខាន់ណាស់ ហេតុដូច្នេះនេះទើបនាងខ្ញុំបានជ្រើសរើសប្រធានបទ « ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung ឆ្នាំ២០២២ » យកមកបកស្រាយ ដោយសារតែក្រុមហ៊ុន Samsung ក៏បានជួយដល់សេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជាជាច្រើនក្នុងការបង្កើនការងារដល់ប្រជាពលរដ្ឋផងដែរក្រៅពីចំណូលជាតិផ្សេងៗ។ ម្យ៉ាងវិញទៀតការសិក្សាលើរបាយការណ៍នេះគឺប្រៀបធៀបរវាងរបាយការណ៍របស់ក្រុមហ៊ុន Samsung ដែលបានស្រាវជ្រាវជាក់ស្តែងជាមួយនឹងទ្រឹស្តីដែលបានសិក្សានៅវិទ្យាស្ថាន វ៉ាន់ដា។

របាយការណ៍ស្រាវជ្រាវនេះគឺជារបាយការណ៍មួយដែលបានសរសេរឡើងដោយផ្អែកលើទិន្នន័យជាក់ស្តែងរបស់ក្រុមហ៊ុន Samsung ព្រមទាំងឯកសាររបស់អ្នកស្រាវជ្រាវផ្សេងៗគ្រប់មជ្ឈដ្ឋានទាក់ទងនឹងរបាយការណ៍ហិរញ្ញវត្ថុទាំង៤ របស់ក្រុមហ៊ុន ចំពោះការវិភាគនាងខ្ញុំបានលើកយកតែ២វិធីសាស្ត្រយកមកវិភាគតែប៉ុណ្ណោះគឺតាមវិធីសាស្ត្រជួរដេកនិងជួរឈរ។

នាងខ្ញុំបានបែងចែកជា៥ជំពូក ដែលជំពូកទី១ សេចក្តីផ្តើម និងយាយទាក់ទងទៅនឹងលំនាំបញ្ហាចំណោទបញ្ហា គោលបំណង ទំហំនិងដែនកំណត់នៃការស្រាវជ្រាវ សារៈសំខាន់ វិធីសាស្ត្រស្រាវជ្រាវ ព្រមទាំងរចនាសម្ព័ន្ធ។ ជំពូកទី២ និងយាយទាក់ទងទៅនឹងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននិយមន័យសារៈសំខាន់ គោលបំណង របាយការណ៍ហិរញ្ញវត្ថុសម្រាប់អ្នកប្រើប្រាស់ ប្រភេទនៃរបាយការណ៍ហិរញ្ញវត្ថុ របាយការណ៍លទ្ធផល របាយការណ៍តុល្យការ របាយការណ៍មូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ ព្រមទាំងលើកយកវិធីសាស្ត្រក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ដែលមានការវិភាគតាមជួរដេកនិងការវិភាគតាមជួរឈរ។ ជំពូកទី៣ ដំណើរការនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung ដែលនិយាយអំពីស្ថានភាពទូទៅរបស់ក្រុមហ៊ុន Samsung ប្រវត្តិ ចក្ខុវិស័យ ដំណើរការវិវត្តន៍នៃរូបសញ្ញាផលិតផល ព្រមទាំងធ្វើការវិភាគលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung ដែលបានលើកយកពីរបាយការណ៍លទ្ធផល របាយការណ៍តុល្យការ របាយការណ៍មូលធន និងរបាយការណ៍ Cash Flow Statement របស់ក្រុមហ៊ុន Samsung លើសពីនេះយើងបានលើកយកពីនីតិវិធីក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung តាមជួរដេក ដែលមានរបាយការណ៍លទ្ធផលនិងរបាយការណ៍តុល្យការ រីឯតាមជួរឈរវិញមានដូចជារបាយការណ៍លទ្ធផល និងរបាយការណ៍តុល្យការផងដែរ។ ជំពូកទី៤ ការវិភាគលើចំណុចខ្លាំងនិងចំណុចខ្សោយ។ ជំពូកទី៥ សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍ ដោយភ្ជាប់ជាមួយឯកសារយោង។

សរុបមករបាយការណ៍ហិរញ្ញវត្ថុពិតជាមានសារៈសំខាន់ និងជាកត្តាមួយជំរុញដល់សេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើន ព្រមទាំងបានផ្តល់នូវការយល់ដឹងដល់ក្រុមហ៊ុនអាជីវកម្ម និងអ្នកវិនិយោគក្នុងការសម្រេចចិត្តមុននឹងវិនិយោគ។

# មាតិកា

ទំព័រ

អារម្ភកថា .....	i
សេចក្តីថ្លែងអំណរគុណ .....	ii
អំណះអំណាង .....	iii
សេចក្តីសង្ខេបនៃការស្រាវជ្រាវ .....	iv

## ជំពូកទី១: សេចក្តីផ្តើម

១.១ លំនាំបញ្ហានៃការស្រាវជ្រាវ .....	១
១.២ ចំណោទបញ្ហានៃការស្រាវជ្រាវ .....	២
១.៣ គោលបំណងនៃការស្រាវជ្រាវ .....	២
១.៤ ទំហំ ដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ.....	២
១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ.....	៣
១.៦ សារៈសំខាន់នៃការស្រាវជ្រាវ.....	៣
១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ.....	៤

## ជំពូកទី២: រចនាសម្ព័ន្ធនៃការស្រាវជ្រាវ

២.១ របាយការណ៍ហិរញ្ញវត្ថុ.....	៥
២.១.១ និយមន័យរបាយការណ៍ហិរញ្ញវត្ថុ.....	៥
២.១.២ សារៈសំខាន់នៃរបាយការណ៍ហិរញ្ញវត្ថុ.....	៥
២.១.៣ គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុ .....	៥
២.១.៤ របាយការណ៍ហិរញ្ញវត្ថុសម្រាប់អ្នកប្រើប្រាស់ .....	៦
២.១.៥ ប្រភេទនៃរបាយការណ៍ហិរញ្ញវត្ថុ .....	៧
២.២ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ.....	៨
២.២.១ និយមន័យនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ .....	៨
២.២.២ គោលបំណងនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ.....	៨
២.២.៣ របាយការណ៍លទ្ធផល Income Statement .....	៩
២.២.៤ របាយការណ៍តុល្យការ Balance Sheet.....	១០
២.២.៥ របាយការណ៍មូលធន Statement of Owner’s Equity Capital Statement.....	១២
២.២.៦ របាយការណ៍លំហូរសាច់ប្រាក់ Cash Flow Statement .....	១៣
២.៣ វិធីសាស្ត្រក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ.....	១៤
២.៣.១ ការវិភាគតាមជួរដេក .....	១៤
២.៣.២ ការវិភាគតាមជួរឈរ .....	១៥



**ជំពូកទី៣: លទ្ធផលនៃការស្រាវជ្រាវ**

៣.១ ស្ថានភាពទូទៅរបស់ក្រុមហ៊ុន Samsung .....	១៧
៣.១.១ ប្រវត្តិរបស់ក្រុមហ៊ុន Samsung .....	១៧
៣.១.២ ចក្ខុវិស័យរបស់ក្រុមហ៊ុន Samsung .....	១៩
៣.១.៣ ដំណើរការវិវត្តន៍នៃរូបសញ្ញារបស់ក្រុមហ៊ុន Samsung .....	២០
៣.១.៤ ផលិតផលរបស់ក្រុមហ៊ុន Samsung .....	២១
៣.២ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung .....	២២
៣.២.១ របាយការណ៍លទ្ធផល Income Statement របស់ក្រុមហ៊ុន Samsung .....	២៣
៣.២.២ របាយការណ៍តុល្យការ Balance Sheet របស់ក្រុមហ៊ុន Samsung .....	២៣
៣.២.៣ របាយការណ៍មូលធន Statement of Owner's Equity Capital Statement .....	២៥
៣.២.៤ របាយការណ៍ Cash Flow Statement របស់ក្រុមហ៊ុន Samsung .....	២៥
៣.៣ នីតិវិធីក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung .....	២៧
៣.៣.១ ការវិភាគតាមជួរដេករបស់ក្រុមហ៊ុន Samsung .....	២៧
ក. របាយការណ៍លទ្ធផល Income Statement របស់ក្រុមហ៊ុន Samsung .....	២៧
ខ. របាយការណ៍តុល្យការ Balance Sheet របស់ក្រុមហ៊ុន Samsung .....	២៩
៣.៣.២. ការវិភាគតាមជួរឈររបស់ក្រុមហ៊ុន Samsung .....	៣១
ក. របាយការណ៍លទ្ធផល Income Statement របស់ក្រុមហ៊ុន Samsung .....	៣១
ខ. របាយការណ៍តុល្យការ Balance Sheet របស់ក្រុមហ៊ុន Samsung .....	៣៣

**ជំពូកទី៤: ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ**

៤.១ ការវិភាគលើចំណុចខ្លាំង.....	៣៦
៤.២ ការវិភាគលើចំណុចខ្សោយ .....	៣៦

**ជំពូកទី៥: សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍**

៥.១ សេចក្តីសន្និដ្ឋាន .....	៣៧
៥.២ ការផ្តល់អនុសាសន៍ .....	៣៧

**ឯកសារយោង**

**ឧបសម្ព័ន្ធ**

## ជំពូកទី១ សេចក្តីផ្តើម

### ១.១ លំនាំបញ្ជាវៃការស្រាវជ្រាវ

នាពេលបច្ចុប្បន្នវិស័យសេដ្ឋកិច្ចនៅលើពិភពលោកកំពុងមានការរីកចម្រើនយ៉ាងខ្លាំង គ្បីតែមួយ រយៈពេលចុងក្រោយនេះមានការផ្ទុះឡើងនូវជំងឺឆ្លងកាចសាហាវ(កូវីដ-១៩)ក្តី ក៏ពិភពលោកបានសហការគ្នា ដោះស្រាយបញ្ហានេះដោយជោគជ័យ ហេតុនេះហើយទើបធ្វើឱ្យមានការរីកដុះដាលនូវសហគ្រាសអាជីវកម្ម ច្រើនប្រភេទកំពុងមានការលូតលាស់គួរឱ្យកត់សម្គាល់ផងដែរនៅទូទាំងពិភពលោក។ សព្វថ្ងៃនេះយើង សង្កេតឃើញថាបច្ចេកវិទ្យាគឺជាតម្រូវការចាំបាច់មិនអាចខ្វះបាននិងមានភាពរីកចម្រើនយ៉ាងខ្លាំងដែលគួរ ឱ្យកត់សម្គាល់ ពិសេសកុំព្យូទ័រ ទូរសព្ទដៃ និងម៉ាស៊ីនប្រើប្រាស់គ្រឿងអេឡិចត្រូនិចជាច្រើនផ្សេងៗទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូង «Samsung (សាមស៊ីង)» ដែលមានឈ្មោះល្បីរន្ធនៅ ជុំវិញពិភពលោក ត្រូវបានបង្កើតកាលពីឆ្នាំ១៩៣៨ ហើយក្នុងរយៈពេលជាង៨៦ឆ្នាំមកនេះ ស្លាកសញ្ញារបស់ ក្រុមហ៊ុន Samsung ក៏ធ្លាប់ឆ្លងកាត់ការប្រែប្រួលប៉ុន្មានលើកផងដែរ។ Samsung ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយ ដែលមានទ្រង់ទ្រាយធំអាចបង្កើតផលិតផលអេឡិចត្រូនិចជាច្រើនដូចជាស្ថាតហ្វូន ប៊ែប្លេត កុំព្យូទ័រ ទូរទស្សន៍ ម៉ាស៊ីនបោកខោអាវ ទូរទឹកកក ម៉ាស៊ីនបូមជូលី ម៉ាស៊ីនដុតនំ និងផលិតផលជាច្រើន ដោយមានទីតាំង និងដើមកំណើតនៅប្រទេសកូរ៉េខាងត្បូង។

ចំណែកវិស័យហិរញ្ញវត្ថុជាចំណុចសំខាន់របស់អាជីវកម្ម ព្រោះវាដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវ ព័ត៌មានសំខាន់ៗផ្នែកសេដ្ឋកិច្ច ក៏ដូចជាដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនមួយ ជូនដល់អ្នកវិនិយោគ ក្នុងការសម្រេចចិត្តវិនិយោគបន្ត ឬអត់។ ហេតុដូច្នេះហើយបានជាបាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ប្រកបដោយការយកចិត្តទុកដាក់ មានភាពហ្មត់ចត់បំផុតពីព្រោះវាជាប់ពាក់ព័ន្ធនឹងការសន្និដ្ឋានក្នុង ការសម្រេចចិត្ត និងការរំពឹងទុករបស់អ្នកវិនិយោគដែលចូលរួមក្នុងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន។ របាយការណ៍ហិរញ្ញវត្ថុមិនមែនជួយឱ្យអ្នកវិនិយោគសម្រេចចិត្តបានត្រឹមត្រូវមួយភាគរយនោះទេ ការវិភាគ ពីរបាយការណ៍ហិរញ្ញវត្ថុ មើលលើរបាយការណ៍ទាំង៤ ទៅវិញទៅមកដែលជួយឱ្យការសម្រេចចិត្តរបស់អ្នកវិនិយោគ មានភាគរយត្រឹមត្រូវបានខ្ពស់។ ការវិភាគលើរបាយការណ៍ហិរញ្ញវត្ថុមានសារៈសំខាន់ណាស់ក្នុងការសម្រេចចិត្ត បោះទុនចូលអាជីវកម្មណាមួយដោយជួយកាត់បន្ថយនូវហានិភ័យដែលបានកើតឡើងដោយមិនបានដឹងមុន។

ការគ្រប់គ្រងរបាយការណ៍ហិរញ្ញវត្ថុគឺជាបន្ទុកដ៏ធ្ងន់ធ្ងរមួយចំពោះអ្នកគ្រប់គ្រងមិនថាចំពោះក្រុមហ៊ុន បម្រើសេវាកម្ម ឬផលិតកម្មនោះទេ ពីព្រោះបើការគ្រប់គ្រងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនបានល្អនោះធ្វើឱ្យ ដំណើរការអាជីវកម្មទទួលបានជោគជ័យ។ ផ្ទុយទៅវិញវាអាចធ្វើឱ្យអង្គការរបស់ខ្លួនជួបបញ្ហាប្រចាំថ្ងៃរហូត ឈានដល់ការក្ស័យធនប្រសិនបើការគ្រប់គ្រងរបាយការណ៍នោះគ្មានប្រសិទ្ធភាពហើយរកវិធីសាស្ត្រដោះស្រាយ បញ្ហាមិនបាន។ ដោយសារតែមើលឃើញថាវិស័យបច្ចេកវិទ្យានេះមានការរីកចម្រើននឹងកំពុងមានការ ប្រកួតប្រជែងយ៉ាងខ្លាំងលើផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ក្នុងនោះមានក្រុមហ៊ុន Samsung មួយផងដែរ។ ក្រុមហ៊ុន Samsung ផលិតសម្ភារៈប្រើប្រាស់អេឡិចត្រូនិច ស្ទើរគ្រប់ប្រភេទ ហើយបានផ្គត់ផ្គង់ទូទាំង ពិភពលោក ហើយការកើនឡើងនូវប្រាក់ចំណូលជារៀងរាល់ឆ្នាំ ដោយមានការចាប់អារម្មណ៍ពីសំណាក់

សាធារណជន និងអ្នកវិនិយោគជាខ្លាំងទើបនាងខ្ញុំបានលើកយកប្រធានបទ “ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung ឆ្នាំ២០២២” យកមកធ្វើការវិភាគ និងសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីឱ្យកាន់តែយល់ច្បាស់ និងស៊ីជម្រៅថែមមួយកម្រិតទៀត។

**១.២ ចំណោទមធ្យមនៃការស្រាវជ្រាវ**

យោងតាមការសង្កេតក្នុងអំឡុងពេល ២ឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថាក្រុមហ៊ុន Samsung បានបង្កើតយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍរយៈពេលវែងក្នុងដំណើរការរបស់ក្រុមហ៊ុន ដើម្បីស្វែងរកប្រាក់ចំណេញហើយការគ្រប់គ្រងហិរញ្ញវត្ថុក៏បានបន្ថែមថ្លៃដើមក្នុងការផលិតនូវផលិតផលថ្មីដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារទូទាំងពិភពលោក។

- ១. តើស្ថានភាពរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung មានលក្ខណៈយ៉ាងដូចម្តេច ?
- ២. តើដំណើរការក្នុងការវិភាគរបាយការណ៍របស់ក្រុមហ៊ុន Samsung ប្រព្រឹត្តទៅយ៉ាងដូចម្តេច ?

**១.៣ គោលបំណងនៃការស្រាវជ្រាវ**

ការសិក្សាស្រាវជ្រាវនេះផ្តោតទៅលើការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមរយៈការបង្ហាញព័ត៌មានហិរញ្ញវត្ថុរបស់សហគ្រាសនិងឧបករណ៍សម្រាប់វិភាគរបាយការណ៍ហិរញ្ញវត្ថុផ្តោតទៅលើការវិភាគតាមជួរដេកនិងការវិភាគតាមជួរឈរ ដែលមានគោលបំណងដូចខាងក្រោម៖

- សិក្សាពីលក្ខណៈទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុ
- សិក្សាស្វែងយល់ពីស្ថានភាពទូទៅរបស់ក្រុមហ៊ុន Samsung
- សិក្សាពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung
- ពិនិត្យនិងវិភាគលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung
- ប្រើប្រាស់វិធីសាស្ត្រដែលផ្តោតលើការវិភាគតាមជួរដេកនិងការវិភាគតាមជួរឈរ
- ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅលើការគ្រប់គ្រងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន
- ការធ្វើសេចក្តីសន្និដ្ឋាន
- ការផ្តល់អនុសាសន៍។

**១.៤ ទំហំ ដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ**

ការសិក្សាលើប្រធានបទ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung ឆ្នាំ២០២២ ត្រូវបានផ្តោតនិងយកចិត្តទុកដាក់យ៉ាងសំខាន់លើរបាយការណ៍ហិរញ្ញវត្ថុនិងការគ្រប់គ្រងហិរញ្ញវត្ថុផងដែរ។ ដោយសារតែពេលវេលាមានកំណត់ ដូច្នេះហើយការសិក្សានេះបានកំណត់គោលដៅនិងពេលវេលាយ៉ាងច្បាស់លាស់ទៅលើការវិភាគ ដែលផ្តោតទៅលើការវិភាគរបាយការណ៍ហិរញ្ញវត្ថុសម្រាប់អ្នកគ្រប់គ្រងទូទៅ អ្នកវិនិយោគអតិថិជន និងដៃគូប្រកួតប្រជែងជាដើម ពោលគឺការវិភាគនេះផ្តោតទៅលើរបាយការណ៍លម្អិតចំនួន២ គឺរបាយការណ៍លទ្ធផលនិងរបាយការណ៍តុល្យការរបស់ក្រុមហ៊ុន Samsung ក្នុងការស្វែងរកប្រាក់ចំណេញនាពេលអនាគត លទ្ធភាពសងបំណុល និងលទ្ធភាពក្នុងការបន្តអាយុកាលរបស់សហគ្រាសផងដែរ ដើម្បីជួយដល់អ្នកវិនិយោគក្នុងការសម្រេចចិត្ត ថាតើពួកគេគួរបន្ថែមការវិនិយោគ ឬគួរបញ្ឈប់ការវិនិយោគ។ ដោយសារ

តែពេលវេលានៃការស្រាវជ្រាវមានការកំណត់ ដូច្នេះការវិភាគរបាយការណ៍ហិរញ្ញវត្ថុនេះគឺកំណត់ទៅលើ ឆ្នាំ២០២២ និងធ្វើការប្រៀបធៀបទៅនឹងឆ្នាំ២០២១។

**១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ**

ការសិក្សាស្រាវជ្រាវលើប្រធានបទ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung ឆ្នាំ២០២២ ត្រូវបានផ្អែកលើប្រភពទិន្នន័យនិងការវិភាគទិន្នន័យដូចខាងក្រោម៖

- ទិន្នន័យទី១៖ ការស្រាវជ្រាវត្រូវបានផ្អែកទៅលើទិន្នន័យចម្បងដែលបានមកពីរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន Samsung តាមគេហទំព័រផ្លូវការនិងលក្ខណៈទូទៅរបស់ក្រុមហ៊ុន Samsung ពី គេហទំព័រមួយចំនួនផ្សេងទៀត។
- ទិន្នន័យទី២៖ ទិន្នន័យបន្ទាប់បន្សំផ្សេងទៀតដែលនាងខ្ញុំទទួលបានតាមប្រភពដូចខាងក្រោម៖
  - ប្រមូលបានមកពីឯកសារដែលទាក់ទងនឹងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ឬសៀវភៅនានា ពីបណ្ណាល័យរបស់វិទ្យាស្ថាន វ៉ាន់ដា។
  - ឯកសារសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រជំនាន់មុន រួមទាំងទទួលបានការណែនាំនិងប្រឹក្សាយោបល់ ពីសំណាក់សាស្ត្រាចារ្យណែនាំផងដែរ។
- វិធីសាស្ត្រវិភាគទិន្នន័យ៖ ការសិក្សាស្រាវជ្រាវនេះវិភាគទៅលើរបាយការណ៍ហិរញ្ញវត្ថុ២សំខាន់ៗ គឺ របាយការណ៍លទ្ធផល និង របាយការណ៍តុល្យការរបស់ក្រុមហ៊ុន Samsung ហើយវិធីសាស្ត្រក្នុង ការវិភាគរបាយការណ៍មាន៣ ការវិភាគតាមជួរដេក ការវិភាគតាមជួរឈរ និងការវិភាគតាមអនុបាត។ ប៉ុន្តែក្នុងការសិក្សាស្រាវជ្រាវនេះបានលើកយកតែការវិភាគតាមជួរដេក និងការវិភាគតាមជួរឈរ មកវិភាគលើរបាយការណ៍ហិរញ្ញវត្ថុទាំង២ខាងលើតែប៉ុណ្ណោះ។

**១.៦ សារៈសំខាន់នៃការស្រាវជ្រាវ**

ការសិក្សាស្រាវជ្រាវនេះបានផ្តល់នូវការយល់ដឹងថ្មីៗជាច្រើនអំពីដំណើរការនៃសកម្មភាពអាជីវកម្ម ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំជាប់ពិភពលោក ដើម្បីជំនួយដល់ដំណើរការអាជីវកម្ម។ ម៉្យាងវិញទៀត ការសិក្សាស្រាវជ្រាវនេះមិនត្រឹមតែបានផ្តល់នូវចំណេះដឹង លើរបាយការណ៍ហិរញ្ញវត្ថុប៉ុណ្ណោះទេ ក្រៅពីនេះទៀតក៏មានសារៈសំខាន់មួយចំនួនផ្សេងទៀតដូចខាងក្រោម៖

- វិធីសាស្ត្រក្នុងការវិភាគរបាយការណ៍និងរបៀបមើលរបាយការណ៍របស់ក្រុមហ៊ុន
- ផ្តល់នូវចំណេះដឹងយ៉ាងទូលំទូលាយអំពីវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បង្កើននូវសមត្ថភាពក្នុងការស្រាវជ្រាវ
- វិភាគនិងរៀបចំឯកសារឱ្យមានសណ្តាប់ធ្នាប់និងមានទំនួលខុសត្រូវចំពោះការងាររបស់ខ្លួន
- រំលឹកឡើងវិញនូវទ្រឹស្តីដែលបានរៀននិងយល់ដឹងកន្លងមក
- ពង្រឹងការយល់ដឹងបន្ថែមលើពាក្យបច្ចេកទេសថ្មីៗទាក់ទងនឹងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ផ្តល់ជាព័ត៌មាននិងឯកសារដល់សាធារណជននិងសិស្សប្អូនជំនាន់ក្រោយដែលមានបំណងចង់ ស្វែងយល់
- ស្វែងយល់ពីការគ្រប់គ្រងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung។

**១.៧ បេសសម្ព័ន្ធនៃការស្រាវជ្រាវ**

ការសិក្សាស្រាវជ្រាវត្រូវចែកចេញជា ៥ ជំពូកដូចខាងក្រោម:

ជំពូកទី១ ៖ សេចក្តីផ្តើម: ត្រូវបង្ហាញពីលំនាំនៃការស្រាវជ្រាវ ចំណោទបញ្ហានៃការស្រាវជ្រាវ គោលបំណងនៃការស្រាវជ្រាវ ដែនកំណត់ វិសាលភាពនៃការស្រាវជ្រាវ និងវិធីសាស្ត្រស្រាវជ្រាវ។

ជំពូកទី២ ៖ រំលឹកទ្រឹស្តី: ត្រូវលើកឡើងពីទ្រឹស្តីដែលពាក់ព័ន្ធ ទស្សនាទាន ឬសំដីរបស់អ្នកប្រាជ្ញ និង បទពិសោធផ្សេងៗទៀត។

ជំពូកទី៣ ៖ លទ្ធផលនៃការស្រាវជ្រាវ: លើកឡើងពីស្ថានភាពរបស់ក្រុមហ៊ុន ប្រវត្តិរបស់ក្រុមហ៊ុន និងចក្ខុវិស័យនៃការគ្រប់គ្រងសកម្មភាពប្រតិបត្តិការរបស់អង្គភាព។

ជំពូកទី៤ ៖ ការវិភាគលើចំណុចខ្លាំងនិងចំណុចខ្សោយ: គឺធ្វើការវិភាគទៅលើចំណុចទាំងអស់ដែល មាននៅក្នុងជំពូកទី៣ គឺក្នុងគោលបំណងដើម្បី វិភាគនិងវាយតម្លៃ រកឱ្យឃើញនូវចំណុចខ្វះខាតទាំងអស់ ដើម្បីធ្វើការកែលម្អឱ្យកាន់តែល្អប្រសើរ។

ជំពូកទី៥ ៖ សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍: គឺធ្វើការសន្និដ្ឋានទៅលើគ្រប់ចំណុចទាំងអស់ និងផ្តល់ជាអនុសាសន៍ដើម្បីកែលម្អរាល់ចំណុចខ្វះខាត។

## ជំពូកទី២

### ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

#### ២.១ របាយការណ៍ហិរញ្ញវត្ថុ

##### ២.១.១ និយមន័យរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ គឺជារបាយការណ៍ផលសម្រេចមួយនៃដំណើរការគណនេយ្យដែលគេរៀបចំឡើងនៅចុងការិយបរិច្ឆេទ។ របាយការណ៍ហិរញ្ញវត្ថុគឺវាយការណ៍រាល់សកម្មភាពដែលទាក់ទងទៅនឹងការប្រើប្រាស់ព័ត៌មានហិរញ្ញវត្ថុ ហើយវាក៏បង្ហាញពីលទ្ធផលមួយដែលក្រុមហ៊ុនសម្រេចបាននូវក្នុងពេលវេលាជាក់លាក់ណាមួយ។ វាក៏ជាមធ្យោបាយមួយនៃការបញ្ជូននូវរូបភាពពិតនៃចំណេញ-ខាត និងស្ថានភាពហិរញ្ញវត្ថុទៅអ្នកចាត់ចែងនិងអ្នកខាងក្រៅដែលមានចំណាប់អារម្មណ៍។ គេប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុដើម្បីបង្ហាញពីគោលបំណងនិងដំណើរការផ្សេងៗដែលកើតមានឡើងនូវក្នុងអង្គភាពហើយវាគឺជាឧបករណ៍មួយសម្រាប់វាស់វែង និងវាយតម្លៃលើដំណើរការនៃស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាព សម្រាប់ធ្វើការព្យាករណ៍និងការធ្វើផែនការយុទ្ធសាស្ត្ររបស់អង្គភាពសម្រាប់ពេលអនាគត។<sup>1</sup>

##### ២.១.២ សារៈសំខាន់នៃរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកវិនិយោគ ម្ចាស់បំណុល និងអ្នកប្រើប្រាស់ផ្សេងៗទៀតពីព្រោះរបាយការណ៍ទាំងនោះវាផ្តល់ព័ត៌មានដែលអ្នកចង់ដឹង ថាតើមានសាច់ប្រាក់ប៉ុន្មាន? ហើយត្រូវទទួលសាច់ប្រាក់ទាំងនោះបានមកពីប្រភពណាខ្លះ ហើយទទួលបានវានៅពេលណា?

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ វាអាចជួយយើងឱ្យយល់ដឹង៖

- ការវាយតម្លៃលើហានិភ័យដែលកើតឡើង
- ការវាយតម្លៃនៅប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់អ្នកគ្រប់គ្រង
- ការវាយតម្លៃនូវលទ្ធភាពប្រាក់ចំណេញ លទ្ធភាពបំណុល និងអាចធ្វើការព្យាករណ៍អំពីស្ថានភាពរបស់អង្គភាពសម្រាប់ពេលអនាគត។<sup>2</sup>

##### ២.១.៣ គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុ គឺផ្តល់ព័ត៌មានអំពីស្ថានភាពហិរញ្ញវត្ថុ ការប្រើប្រាស់ព័ត៌មាននិងការប្រែប្រួលនូវស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាពមួយដែលមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ទូទៅក្នុងការធ្វើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច។ របាយការណ៍ហិរញ្ញវត្ថុនេះក៏បង្ហាញអំពីលទ្ធផលនៃការគ្រប់គ្រងធនធានរបស់អង្គភាពនូវក្នុងការិយបរិច្ឆេទមួយផងដែរ ពោលគឺផ្តល់ព័ត៌មានហិរញ្ញវត្ថុដែលមានប្រយោជន៍ដល់អ្នកវិនិយោគ និងរកភាពមិនច្បាស់លាស់នៃចលនាសាច់ប្រាក់ព្រមទាំងទង្វើផ្សេងៗរបស់អ្នកគ្រប់គ្រង។ ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ របាយការណ៍ហិរញ្ញវត្ថុ គឺត្រូវផ្តល់នូវព័ត៌មានអំពីអង្គភាពដូចជា៖<sup>3</sup>

<sup>1</sup> <https://www.khsearch.com/qna/17944> (២៩-១-២០២៤)

<sup>2</sup> ដូចទី១

<sup>3</sup> ដូចទី១

- ទ្រព្យសកម្ម
- បំណុល
- មូលធន
- ចំណូលនិងចំណាយ ដែលរួមទាំងចំណេញនិងខាត
- ការប្រែប្រួលផ្សេងៗទៀតក្នុងផ្នែកមូលធន
- លំហូរសាច់ប្រាក់របស់អង្គភាព។

**២.១.៤ របាយការណ៍ហិរញ្ញវត្ថុសម្រាប់អ្នកប្រើប្រាស់**

របាយការណ៍ហិរញ្ញវត្ថុ គឺមានសារៈសំខាន់ជាច្រើនក្នុងការផ្តល់នូវព័ត៌មានសម្រាប់អ្នកប្រើប្រាស់និងអ្នកគ្រប់គ្រងក្នុងការធ្វើការសម្រេចចិត្ត។ ហើយគ្រប់អាជីវកម្មទាំងអស់តែងតែរក្សាទុកនូវការកត់ត្រាគណនេយ្យ ឬឯកសារផ្សេងៗដើម្បីធ្វើជាជំនួយដល់ការធ្វើសេចក្តីសម្រេចចិត្តរបស់ពួកគេ។ អ្នកដែលប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុរួមមាន៖<sup>4</sup>

**ក. អ្នកគ្រប់គ្រងទូទៅ**

អ្នកគ្រប់គ្រងប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់គ្រប់គ្រងលើកិច្ចការប្រតិបត្តិការរបស់ក្រុមហ៊ុនដោយធ្វើការវាយតម្លៃលទ្ធផលហិរញ្ញវត្ថុដើម្បីឆ្ពោះទៅរកគោលដៅអនាគត និងការសម្រេចចិត្តសំខាន់ៗក្នុងសកម្មភាពអាជីវកម្ម។

**ខ. ភាគទុនិក**

ភាគទុនិកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ដើម្បីវាយតម្លៃហានិភ័យនិងការទទួលបាននូវការវិនិយោគក្នុងក្រុមហ៊ុនរបស់ពួកគេនិងធ្វើការសម្រេចចិត្តវិនិយោគដោយផ្អែកលើការវិភាគ។

**គ. អ្នកវិនិយោគិន**

អ្នកវិនិយោគិនប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ គឺដើម្បីវាយតម្លៃអំពីលទ្ធភាពជោគជ័យនៃការវិនិយោគក្នុងក្រុមហ៊ុន។ អ្នកវិនិយោគិនក៏អាចទស្សន៍ទាយអំពីភាគលាភអនាគតដោយផ្អែកលើប្រាក់ចំណេញដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ លើសពីនេះទៅទៀតរបាយការណ៍ហិរញ្ញវត្ថុបានផ្សព្វផ្សាយជាមួយនឹងកម្រិតហានិភ័យនៃការវិនិយោគ ដែលអាចទទួលបានមកពីរបាយការណ៍ហិរញ្ញវត្ថុនេះ។ (ហេតុដូច្នោះមានន័យថា ប្រសិនបើប្រាក់ចំណេញធ្លាក់ចុះបង្ហាញថាហានិភ័យខ្ពស់ តែប្រសិនបើប្រាក់ចំណេញកើនឡើងនោះហានិភ័យទាប)។ ដូច្នេះរបាយការណ៍ហិរញ្ញវត្ថុបានផ្តល់នៅមូលដ្ឋានមួយសម្រាប់ការសម្រេចចិត្តវិនិយោគរបស់វិនិយោគិនសក្តានុពល។

**ឃ. ស្ថាប័នហិរញ្ញវត្ថុ**

ស្ថាប័នហិរញ្ញវត្ថុប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ គឺដើម្បីធ្វើការវាយតម្លៃថាតើគួរផ្តល់ប្រាក់កម្ចីឬឥណទានឱ្យអាជីវកម្មមួយនោះដែរឬទេ? ដោយហេតុថាមុននឹងផ្តល់កម្ចី ធនាគារត្រូវមើលលទ្ធភាពហិរញ្ញវត្ថុរបស់អ្នកខ្ចីដើម្បីប្រឈមមុខនឹងការសងត្រឡប់មកវិញ។ ការវាយតម្លៃនោះរួមមាន ការធ្វើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកខ្ចីនិងការព្យាករណ៍ពីប្រតិបត្តិការនាពេលអនាគតរបស់អ្នកខ្ចី។

<sup>4</sup> <https://www.khsearch.com/qna/17944> (២៩-១-២០២៤)

**ង. អត្ថនាយកដ្ឋានពន្ធដារ**

អត្ថនាយកដ្ឋានពន្ធដារ ប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុក្នុងគោលបំណងដើម្បីកំណត់មូលដ្ឋានគិតពន្ធ។ ពន្ធលើប្រាក់ចំណេញ គឺផ្អែកលើតួលេខជាក់ស្តែង ដែលកើតឡើងនៅក្នុងព័ត៌មានគណនេយ្យដែលបានបង្ហាញ។

**ច. អ្នកផ្គត់ផ្គង់**

អ្នកផ្គត់ផ្គង់ គឺប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុក្នុងគោលបំណងដើម្បីវាយតម្លៃពីភាពសក្តិសមនៃបំណុលរបស់អាជីវកម្ម ហើយធ្វើការកំណត់សម្គាល់មើលថាតើគួរផ្គត់ផ្គង់ទំនិញជំពាក់ឬអត់? អ្នកផ្គត់ផ្គង់ចាំបាច់ត្រូវដឹងឱ្យបានច្បាស់ប្រសិនបើគេនឹងសងត្រឡប់មកវិញ។

**ឆ. អតិថិជន**

អតិថិជន គឺប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុដើម្បីវាយតម្លៃថាតើក្រុមហ៊ុនផ្គត់ផ្គង់មានធនធាន ដើម្បីធានាឱ្យបាននូវស្ថិរភាពនៃការផ្គត់ផ្គង់ទំនិញនាពេលអនាគត។ នេះគឺជាចំណុចមួយដ៏សំខាន់ដែលអតិថិជនពឹងផ្អែកលើក្រុមហ៊ុនផ្គត់ផ្គង់សម្រាប់ជាសមាសភាគឯកទេសមួយ។

**ជ. និយោជិក**

និយោជិកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ធ្វើការវាយតម្លៃពីប្រាក់ចំណេញរបស់ក្រុមហ៊ុន និងលទ្ធផលរបស់ខ្លួនលើប្រាក់ខែ និងសុវត្ថិភាពការងាររបស់ពួកគេនាពេលអនាគត។

**ឈ. គូប្រកួតប្រជែង**

គូប្រកួតប្រជែង គឺប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុក្នុងការប្រៀបធៀបជាមួយក្រុមហ៊ុនដែលជាគូប្រជែងតាមរយៈការរៀននិងការអភិវឌ្ឍយុទ្ធសាស្ត្រដើម្បីកែលម្អការប្រកួតប្រជែងរបស់ខ្លួន។

**២.១.៥ ប្រភេទនៃរបាយការណ៍ហិរញ្ញវត្ថុ**

ជាទូទៅរបាយការណ៍ហិរញ្ញវត្ថុមាន៤ប្រភេទ ខាងក្រោមនេះយើងនឹងធ្វើការពិនិត្យឱ្យកាន់តែលម្អិត និងស៊ីជម្រៅបន្ថែមទៀតលើខ្លឹមសារនៃប្រភេទរបាយការណ៍ហិរញ្ញវត្ថុដូចតទៅ៖

**ក. របាយការណ៍តុល្យការ ( Balance Sheet )**

របាយការណ៍តុល្យការ ( Balance Sheet ) ៖ គឺជារបាយការណ៍ដែលរាយការណ៍នូវទ្រព្យសកម្មបំណុល និងដើមទុនរបស់ម្ចាស់ក្រុមហ៊ុនអាជីវកម្មក្នុងកាលបរិច្ឆេទជាក់លាក់ណាមួយ។ តារាងតុល្យការគឺជាតារាងមួយដែលគេរៀបចំឡើងនៅក្នុងការិយបរិច្ឆេទបង្ហាញពីទ្រព្យសកម្ម បំណុល និងមូលធនម្ចាស់ពិតប្រាកដដែលមាននៅក្នុងក្រុមហ៊ុន។

**ខ. របាយការណ៍លទ្ធផល ( Income Statement )**

របាយការណ៍លទ្ធផល ( Income Statement ) ៖ បង្ហាញនូវគ្រប់ផលចំណូល បន្ទុកចំណាយ និងបង្ហាញនូវលទ្ធផលជាប្រាក់ចំណេញឬខាតបង់របស់ក្រុមហ៊ុនក្នុងអំឡុងពេលជាក់លាក់មួយ។ ប្រសិនបើចំណូលធំជាងចំណាយមានន័យថាចំណេញសុទ្ធ ប៉ុន្តែបើចំណូលតូចជាងចំណាយមានន័យថាខាតសុទ្ធ។

**គ.របាយការណ៍ដើមទុនម្ចាស់ ( Statement of Owners Equity )**

របាយការណ៍ដើមទុនម្ចាស់ ( Statement of Owners Equity ) ៖ ជារបាយការណ៍បង្ហាញបម្រែបម្រួលកើនឡើងឬថយចុះនៃដើមទុនម្ចាស់សម្រាប់អំឡុងពេលជាក់លាក់មួយ។ ទ្រព្យម្ចាស់គឺជាការអះអាងរបស់ម្ចាស់លើទ្រព្យសកម្មរបស់ក្រុមហ៊ុនវាជាប្រយោជន៍ម្ចាស់លើទ្រព្យសកម្មរបស់ក្រុមហ៊ុនបន្ទាប់ពីដកបំណុលចេញ។



ទ្រព្យម្ចាស់ត្រូវបានគេហៅថា ទ្រព្យសកម្មសុទ្ធ (Net Assets) ការវិនិយោគរបស់ម្ចាស់និងចំណូលបង្កើតដើមទុនម្ចាស់ ហើយដើមទុនម្ចាស់នោះថយចុះដោយសារការដកភាគទុនរបស់ម្ចាស់ និងបន្តកចំណាយឥទ្ធិពលនៃការឡើងឬថយចុះនៃទុនម្ចាស់។

**ឃ. របាយការណ៍លំហូរសាច់ប្រាក់ (Statement of Cash Flow)**

របាយការណ៍លំហូរសាច់ប្រាក់៖ មានវិធីពីរយ៉ាងដើម្បីបង្កើតលំហូរសាច់ប្រាក់គឺ៖

- វិធីសាស្ត្រផ្ទាល់
- វិធីសាស្ត្រមិនផ្ទាល់។

គោលបំណងដ៏សំខាន់របស់របាយការណ៍លំហូរសាច់ប្រាក់គឺ ផ្តល់ព័ត៌មានអំពី Cash receipts, Cash Payment, Net Change in Cash បណ្តាលមកពីសកម្មភាពវិនិយោគ និងសកម្មភាពហិរញ្ញប្បទានរបស់ក្រុមហ៊ុនក្នុងរយៈពេលមួយ។

របាយការណ៍លំហូរសាច់ប្រាក់ចាត់ទុកជា Cash receipts, Cash Payment ស្ថិតក្នុងសកម្មភាពប្រតិបត្តិការសកម្មភាពវិនិយោគ និងសកម្មភាពហិរញ្ញប្បទាន។<sup>5</sup>

**២.២ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ**

**២.២.១ និយមន័យនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ**

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ គឺជាឧបករណ៍មួយនៃការគ្រប់គ្រងហិរញ្ញវត្ថុហើយបានបង្កើតឡើងសម្រាប់ធ្វើការវាយតម្លៃអំពីលក្ខណៈហិរញ្ញវត្ថុ និងដំណើរការប្រតិបត្តិការនៃអាជីវកម្មរបស់អង្គការឬក្រុមហ៊ុនសហគ្រាស ក្រុមហ៊ុនឧស្សាហកម្ម និងជាការមើលលក្ខណៈដំណើរការនៅពេលអនាគត។ អាចនិយាយម៉្យាងទៀតបានថា ជាការពិនិត្យមើលការប្រថុយប្រថាននិងការរំពឹងទុកដែលទទួលបានមកវិញ។ ទិន្នន័យនៃការវិភាគនេះអាចបានមកពីផ្នែកមួយចំនួនរបស់អាជីវកម្មផ្ទាល់។<sup>6</sup>

**២.២.២ គោលបំណងនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ**

គោលបំណងនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ជាគន្លឹះយ៉ាងសំខាន់មួយដើម្បីឱ្យដឹងថាអាជីវកម្មមួយចំនួនមានស្ថានភាពសេដ្ឋកិច្ចបែបណា នោះគឺពឹងផ្អែកទាំងស្រុងលើការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់អង្គការនោះ ព្រោះវាបានបង្ហាញនូវព័ត៌មានយ៉ាងសំខាន់ៗក្នុងការធ្វើការសម្រេចចិត្តឬវាយតម្លៃពីសេដ្ឋកិច្ច។ របាយការណ៍ហិរញ្ញវត្ថុមានប្រយោជន៍ច្រើនចំពោះការវិភាគដែលប្រើប្រាស់ដោយអង្គការវិនិយោគិន ឬម្ចាស់បំណុលរបស់អង្គការនានា។ ជាទូទៅអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុមានការចាប់អារម្មណ៍ទៅលើព័ត៌មានសំខាន់ៗ ៣យ៉ាងគឺ៖

**ក. ព័ត៌មានហិរញ្ញវត្ថុស្តីអំពីសកម្មភាពប្រតិបត្តិកន្លងមក**

ព័ត៌មានហិរញ្ញវត្ថុស្តីអំពីសកម្មភាពប្រតិបត្តិកន្លងមក គឺបានស្តែងអំពីខ្ពង់គណនីនីមួយៗដូចជាចំណូលពីការលក់ ចលនាសាច់ប្រាក់ ហើយនិងប្រាក់ចំណេញបានមកពីការវិនិយោគអាចជួយឱ្យដឹងពីដំណើរការអាជីវកម្មបានសម្រេច និងមានប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង។ ដូច្នេះព័ត៌មានកន្លងមកអាចជួយឱ្យអ្នកធ្វើការសម្រេចចិត្តក្នុងការប្រៀបធៀបអង្គការមួយជាមួយអង្គការមួយទៀត។

<sup>5</sup> <https://www.khsearch.com/qna/24780> (២៩-១-២០២៤)

<sup>6</sup> <https://shorturl.at/pBP23> (១-២-២០២៤)

**ខ.ព័ត៌មានអំពីលក្ខខណ្ឌអាជីវកម្មបច្ចុប្បន្ន**

ព័ត៌មានប្រភេទនេះអាចជួយយើងឱ្យឆ្លើយបាននូវសំណួរដូចខាងក្រោម៖

- តើក្រុមហ៊ុនមានទ្រព្យសម្បត្តិអ្វីខ្លះដែលជារបស់ខ្លួន ?
- តើស្ថានភាពសាច់ប្រាក់ និងសន្ទនីយ៍រវាងប្រាក់ចំណេញធៀបនិងការវិនិយោគយ៉ាងដូចម្តេច ?
- តើក្រុមហ៊ុនមានបំណុលប៉ុន្មាន ? ហើយត្រូវសងនៅពេលណា ?

**គ.ព័ត៌មានអំពីសកម្មភាពប្រតិបត្តិការនៅពេលអនាគតរបស់អាជីវកម្ម**

អ្នកសម្រេចចិត្តវិនិយោគ តែងតែជ្រើសរើសយកជម្រើសណាមួយដែរស្របបំផុត។ ក្នុងជម្រើសទាំងអស់ គឺស្ថិតក្នុងការគ្រោងទុកពីសកម្មភាពដែលនឹងកើតឡើងនាពេលអនាគត។ ចំណែករបាយការណ៍ហិរញ្ញវត្ថុពីអតីតកាលវិញ មិនអាចយកមកទស្សន៍ទាយអំពីហិរញ្ញវត្ថុនាពេលខាងមុខបានទេ។ ប៉ុន្តែវាអាចកើតអំពីអ្វីដែលមានកន្លងមកនោះគឺជាផ្នែកដ៏សំខាន់បំផុតដែលជាមូលដ្ឋានគ្រឹះក្នុងការព្យាករណ៍មើលអំពីអ្វីដែលនឹងអាចកើតឡើងនៅពេលអនាគត។<sup>7</sup>

**២.២.៣ របាយការណ៍លទ្ធផល (Income Statement)**

គោលបំណងនៃរបាយការណ៍លទ្ធផលគឺ បង្ហាញអំពីប្រសិទ្ធភាពនៃប្រតិបត្តិការរបស់អង្គការនៅក្នុងរយៈពេលកន្លងមកនេះថាតើវាមានការរីកចម្រើនឬចុះ ? ហើយផលចំណូលនិងបន្ទុកចំណាយក្នុងមួយឆ្នាំដែលអនុវត្តកន្លងមកនេះមានការកើនឡើងឬចុះដល់កម្រិតណា ? អ្នកដែលប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុរួមមានអ្នកគ្រប់គ្រង ម្ចាស់ភាគហ៊ុន ម្ចាស់បំណុល និងផ្នែកពាក់ព័ន្ធដទៃផ្សេងៗទៀតជាពិសេសភ្នាក់ងារពន្ធដារជាដើម។ របាយការណ៍លទ្ធផលរួមបញ្ចូលធាតុសំខាន់ៗដូចខាងក្រោម៖

- ផលចំណូល (Revenue) ៖ គឺជាការហូរចូលនៃទ្រព្យសម្បត្តិ (ដូចជាសាច់ប្រាក់) ដែលបានមកពីការលក់ផលិតផល ឬការផ្តល់សេវាកម្មទៅឱ្យអតិថិជន។
- បន្ទុកចំណាយ (Expense) ៖ គឺជាការចាយវាយដែលបានលះបង់ ឬក៏ប្រើប្រាស់នៅក្នុងការបម្រើអតិថិជនជាដើម។ ប្រសិនបើចំណូលនៅក្នុងការិយបរិច្ឆេទមួយធំជាងចំណាយនៅក្នុងការិយបរិច្ឆេទដដែលនោះប្រាក់ចំណេញសុទ្ធ (Net Income) នឹងកើតមានឡើង។ ផ្ទុយមកវិញបើបន្ទុកចំណាយធំជាងបន្ទុកចំណូលនោះក្រុមហ៊ុននឹងទទួលរងនូវការខាតបង់ (Net Loss) ហើយវាគឺជាប្រតិបត្តិការដែលគ្មានលទ្ធភាពរកប្រាក់ចំណេញ។
- ផលចំណេញ (Gain) ៖ គឺជាការកើនឡើងនូវទ្រព្យសកម្មដែលទទួលបានមកពីការធ្វើសកម្មភាពផ្សេងៗរបស់សហគ្រាស។ វាលើកលែងតែការកើនឡើងពីការបណ្តាក់ទុនបន្ថែមពីម្ចាស់អាជីវកម្មផ្ទាល់។
- ការខាតបង់ (Losses) ៖ គឺជាលទ្ធផលមួយដែលធ្វើឱ្យមានការថយចុះនូវទ្រព្យសកម្ម ដែលវាកើតឡើងដោយសារតែការធ្វើសកម្មភាពផ្សេងៗរបស់សហគ្រាសលើកលែងតែការថយចុះនោះគឺកើតឡើងដោយសារតែការបែងចែកភាគលាភរបស់ម្ចាស់អាជីវកម្មផ្ទាល់។

ជាទូទៅផលចំណេញនិងការខាតបង់គឺស្រដៀងទៅនឹងផលចំណូលនិងបន្ទុកចំណាយដែរ ប៉ុន្តែវាខុសគ្នាត្រង់ថាផលចំណេញ និងការខាតបង់កើតឡើងដោយសារតែសកម្មភាពបន្ទាប់បន្សំផ្សេងៗរបស់សហគ្រាស រីឯផលចំណូលនិងបន្ទុកចំណាយវិញ គឺកើតឡើងដោយសារសកម្មភាពចម្បងរបស់សហគ្រាស។

ទំនាក់ទំនងរវាងផលចំណេញ ឬការខាតបង់មានដូចខាងក្រោម៖<sup>8</sup>

<sup>7</sup> <https://shorturl.at/pBP23> (១-២-២០២៤)  
<sup>8</sup> <https://www.khsearch.com/qna/17949> (៣-២-២០២៤)

$$\begin{aligned} \text{ចំណេញពិត ( ខាតពិត )} &= \text{ផលចំណូល} - \text{បន្ទុកចំណាយ} \\ \text{Net Income ( Net Loss )} &= \text{Revenue} - \text{Expense} \end{aligned}$$

តារាងទី១៖ ទម្រង់នៃរបាយការណ៍លទ្ធផល

Income Statement For the year ended Dec 31, 20XX	
Revenue.....	XXXX
Cost of sales.....	( XXXX )
Gross profit.....	XXXX
Selling and administrative expenses.....	( XXXX )
Operating profit.....	XXXX
Other non-operating income.....	XXXX
Other non-operating expense.....	( XXXX )
Share of net profit of associates and joint ventures.....	XXXX
Financial income.....	XXXX
Financial expense.....	( XXXX )
Profit before income tax.....	XXXX
Income tax expense.....	( XXXX )
Profit for the year.....	XXXX

២.២.៤ របាយការណ៍តុល្យការ ( Balance Sheet )

តារាងតុល្យការ ( Balance Sheet ) ឬរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ( Statement of Financial Position / Statement of Financial Condition ) ៖ ជារបាយការណ៍មួយដែលបង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងខណៈពេលណាមួយជាក់លាក់។ តារាងតុល្យការបង្ហាញអំពីទ្រព្យសកម្ម បំណុល និងមូលធនម្ចាស់។ ទ្រព្យសកម្ម គឺជាធនធានសេដ្ឋកិច្ចដែលជាកម្មសិទ្ធិរបស់អង្គការអាជីវកម្មមួយ ដែលគេរំពឹងថាទ្រព្យសកម្មទាំងនោះអាចបង្កើតចំណូលបានតាមរយៈការប្រើប្រាស់នៅក្នុងប្រតិបត្តិការរបស់អាជីវកម្ម។ វត្ថុដែលអាចចាត់ទុកជាទ្រព្យបាន លុះត្រាតែរបស់ទាំងនោះគោរពតាមគោលការណ៍ដូចខាងក្រោម៖

- ជាកម្មសិទ្ធិ ឬមានសិទ្ធិត្រួតពិនិត្យបានរបស់អង្គការ
- មានទំនួលខុសត្រូវទៅលើហានិភ័យ
- មានតម្លៃអាចគណនាបាន
- មានសារៈសំខាន់ចំពោះអង្គការអាជីវកម្ម។<sup>១</sup>

<sup>១</sup> <https://www.khsearch.com/qna/18169> ( ៣-២-២០២៤ )

ទ្រព្យសកម្ម = បំណុល + ទ្រព្យរបស់ម្ចាស់  
 Asset = Liabilities + Owner's Equity

តារាងទី២៖ ទម្រង់នៃរបាយការណ៍តុល្យការ<sup>10</sup>

Balance Sheet	
For the year end Dec, 31 20XX	
+ Asset:	
Cash on hand.....	XXXX
Deposit at other bank.....	XXXX
Total cash from bank.....	XXXX
Investment in Security	
Treasury bill.....	XXXX
Treasury bond.....	XXXX
Total Investment.....	XXXX
Loans Receivable.....	XXXX
Less: Loans Loss.....	XXXX
Other Receivable.....	XXXX
Fixed assets.....	XXXX
Other assets.....	XXXX
Total assets.....	XXXX
- Liabilities and stockholder's equity	
+ Liabilities	
Deposit.....	XXXX
Central bank funds purchase.....	XXXX
Long term borrowing.....	XXXX
Other liabilities.....	XXXX
Total liabilities.....	XXXX
+ Stockholder's equity	
Preferred Stock.....	XXXX
Retained earnings.....	XXXX
Total Stockholder's equity.....	XXXX
Total liabilities and stockholder's equity.....	XXXX

<sup>10</sup> <https://www.khsearch.com/qna/17961> ( ៣-២-២០២៤ )

**២.២.៥ របាយការណ៍មូលធន ( Statement of Owner’s Equity Capital Statement )**

របាយការណ៍មូលធនម្ចាស់ ( Statement of Owner’s Equity Capital Statement )<sup>11</sup> របាយការណ៍មូលធនម្ចាស់ ពេលខ្លះអាចត្រូវបានគេហៅថារបាយការណ៍បម្រែបម្រួលទ្រព្យម្ចាស់(Statement of Change in Owner’s Equity)។ របាយការណ៍នេះជារបាយការណ៍មួយដែលបង្ហាញពីភាពប្រែប្រួលរបស់មូលធនម្ចាស់របស់អង្គការ។ ធាតុជាមូលដ្ឋានដែលធ្វើអោយទ្រព្យម្ចាស់មានការប្រែប្រួលគឺ ប្រាក់ចំណេញសុទ្ធ (ខាត) ឬក៏ភាគលាភជាសាច់ប្រាក់។ របាយការណ៍មូលធនម្ចាស់អាចត្រូវបានគេរៀបចំតាមពីរបៀបគឺ ការរៀបចំតាមជួរដេកនិងការរៀបចំតាមជួរឈរ។

**ក. ការរៀបចំតាមជួរដេក**

តារាងទី៣៖ ទម្រង់នៃរបាយការណ៍មូលធនម្ចាស់

ឈ្មោះក្រុមហ៊ុន ( Company’s Name )						
របាយការណ៍មូលធនម្ចាស់ ( Statement of Owner’s Equity )						
ការិយបរិច្ឆេទ ( Date )						
Share	Share	Revaluation		Retained		Total
Capital	Premium	Reserve		Earnings		
Proceeding Balance		x	x	x	x	x x
Comprehensive Income				x	x	x x
Dividend					( x )	( x )
Balance		x	x	x	x	x x x

**ខ. ការរៀបចំតាមជួរឈរ**

ការរៀបចំតាមជួរឈរ របាយការណ៍នេះ ត្រូវរៀបចំតាមលក្ខណៈជារបាយការណ៍។ ការរៀបចំរបៀបនេះ គឺមិនមានលក្ខណៈស្មុគស្មាញច្រើននោះទេ ព្រោះវាបង្ហាញពីគណនីដែលពាក់ព័ន្ធនឹងមួយយ៉ាងច្បាស់។

តារាងទី៤៖ ទម្រង់នៃរបាយការណ៍មូលធនម្ចាស់

ឈ្មោះក្រុមហ៊ុន ( Company’s Name )	
របាយការណ៍មូលធនម្ចាស់ ( Statement of Owner’s Equity )	
ការិយបរិច្ឆេទ ( Date )	
មូលធនដើមគ្រា ( Beginning Capital ).....	x
បូក៖ ការវិនិយោគ ( Additional Investment ) .....	x
ចំណេញ ( Net Income / Less: Net Loss ) .....	x
ដក៖ ការដកសាច់ប្រាក់ ( Owner’s withdrawal ).....	x
កំណើន / ថយចុះមូលធន ( Increase / Decrease in Owner’s Equity ) .....	x
មូលធនចុងគ្រា ( Ending Capital ).....	x x x

<sup>11</sup> <https://www.khsearch.com/qna/18169> ( ៣-២-២០២៤ )

**២.២.៦ របាយការណ៍លំហូរសាច់ប្រាក់ ( Cash Flow Statement )**

របាយការណ៍លំហូរសាច់ប្រាក់ ( Statement of Cash Flows ) ៖ របាយការណ៍នេះ បកស្រាយរាល់ការប្រែប្រួលស្តីអំពីស្ថានភាពហិរញ្ញវត្ថុគ្រប់សកម្មភាពទាំងលំហូរសាច់ប្រាក់ចេញ និងលំហូរសាច់ប្រាក់ចូលនៅក្នុងការិយបរិច្ឆេទជាក់លាក់ណាមួយ។ សកម្មភាពចំនួនបីដែលមានឥទ្ធិពលទៅលើរបាយការណ៍លំហូរសាច់ប្រាក់ គឺសកម្មភាពប្រតិបត្តិការ ( Operating Activities ) សកម្មភាពវិនិយោគ ( Investing Activities ) និងសកម្មភាពហិរញ្ញប្បទាន ( Financing Activities ) សកម្មភាពប្រតិបត្តិការមានពាក់ព័ន្ធនឹងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន រីឯសកម្មភាពវិនិយោគទាក់ទងទៅនឹងការទិញ និងលក់អចលនទ្រព្យ និងសកម្មភាពហិរញ្ញប្បទាន គឺវាមានការពាក់ព័ន្ធនឹងការវិនិយោគរបស់ម្ចាស់អាជីវកម្ម<sup>12</sup>។

**ក.សកម្មភាពប្រតិបត្តិការ ( Operating Activities )**

ជាប្រភពចំណូលសំខាន់ដែលបានមកពីសកម្មភាពអាជីវកម្មដូចជា៖

- សាច់ប្រាក់ទទួលបានពីការលក់ទំនិញ
- សាច់ប្រាក់ដែលបានមកពីកម្រៃស្នូដៃ ថ្លៃឈ្នួលផ្សេងៗ ឬថ្លៃទឹកតែ
- សាច់ប្រាក់ចំណាយលើសម្ភារៈ ( សម្រាប់ទំនិញ និងសេវាកម្ម )
- សាច់ប្រាក់ចំណាយលើបុគ្គលិក ( ប្រាក់ខែជាមួយនឹងការបង់ពន្ធ )
- សាច់ប្រាក់ទទួលបានពីក្រុមហ៊ុនធានារ៉ាប់រង និងសាច់ប្រាក់បង់ឱ្យក្រុមហ៊ុនធានារ៉ាប់រង
- សាច់ប្រាក់ទទួលបានពីការទូទាត់សង ឬការបង្វិលវិញនៃពន្ធប្រាក់ចំណូល
- សាច់ប្រាក់ទទួលបានពីការប្រាក់និងភាគលាភ។

**ខ.សកម្មភាពវិនិយោគ ( Investing Activities )**

ទាក់ទងទៅនឹងទ្រព្យសម្បត្តិរយៈពេលវែងរួមបញ្ចូលផងដែរនូវការវិនិយោគ Bond និង Stock ពីសាជីវកម្មដទៃមានដូចជា៖

- សាច់ប្រាក់ចំណាយទៅលើការទិញ Land, Building, Equipment.....
- សាច់ប្រាក់ទទួលបានពីការលក់ Land, Building, Equipment.....
- សាច់ប្រាក់ចំណាយទៅលើការទិញ Stock & Bond ពីសាជីវកម្មដទៃ
- សាច់ប្រាក់ទទួលបានពីការលក់ Stock & Bond ពីសាជីវកម្មដទៃ
- សាច់ប្រាក់ចំណាយទៅលើកម្ចី
- ការប្រាក់ទទួលត្រឡប់មកវិញពីការដាក់កម្ចី

**គ.សកម្មភាពហិរញ្ញប្បទាន ( Financing Activities )**

ជាសកម្មភាពដែលត្រូវការសាច់ប្រាក់បម្រុងមានដូចជា៖

- សាច់ប្រាក់ដែលបានមកពីការបញ្ចេញលក់ Bond & Stock
- សាច់ប្រាក់ដែលបានទទួលបានមកពី Note Payable.....ដែលមានរយៈពេលវែង
- សាច់ប្រាក់ចំណាយ ឬការទូទាត់ភាគលាភ។

<sup>12</sup> <https://www.khsearch.com/qna/17964> ( ៣-២-២០២៤ )

តារាងទី៥៖ ទម្រង់របាយការណ៍លំហូរសាច់ប្រាក់

Statement of Cash Flow	
For the year ended Dec 31, 20XX	
<b>Cash Flow from Operating activities</b>	
Net Income.....	XXXX
Adjustments.....	XXXX
Depreciation and Amortization.....	XXXX
Net cash from operating activities.....	<u>XXXX</u>
<b>Cash Flow from Investing Activities</b>	
Capital expenditures.....	XXXX
Proceeds from sale of property.....	XXXX
Net cash used in investing activities.....	<u>XXXX</u>
<b>Cash Flow from Financing Activities</b>	
Borrowing of long-term debt.....	XXXX
Cash dividends.....	XXXX
Purchase of treasury Stocks.....	XXXX
Net cash used in financing activities.....	<u>XXXX</u>
Net increase in cash.....	XXXX
Cash at the beginning of the year.....	XXXX
Cash at the end of the year.....	<u>XXXX</u>

២.៣ វិធីសាស្ត្រក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

ក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុនេះភាគច្រើនធ្វើឡើងដោយម្ចាស់ក្រុមហ៊ុន ជាពិសេស អ្នកវិនិយោគ និងអ្នកប្រើប្រាស់ផ្សេងៗទៀតដែលមានចំណាប់អារម្មណ៍លើការវិនិយោគក្នុងគោលបំណងដាក់ទុនវិនិយោគ ដើម្បីស្វែងរកប្រាក់ចំណេញ ថាតើក្រុមហ៊ុនមានលទ្ធភាពក្នុងការស្វែងរកចំណូលឬក៏មានលទ្ធភាពក្នុងការសងបំណុល និងមានការរីកចម្រើនទៅយ៉ាងណា។ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុនេះមានវិធីសាស្ត្រ ៣យ៉ាង រួមមាន ការវិភាគតាមជួរដេក ការវិភាគតាមជួរឈរ និងការវិភាគតាមអនុបាត។ ប៉ុន្តែក្នុងការស្រាវជ្រាវនេះផ្តោតសំខាន់ទៅលើការវិភាគតាមជួរដេក និងជួរឈរ តែប៉ុណ្ណោះដូចខាងក្រោម៖

២.៣.១ ការវិភាគតាមជួរដេក

ការវិភាគតាមជួរដេក គឺជាបច្ចេកទេសសម្រាប់វាយតម្លៃទិន្នន័យរបាយការណ៍ហិរញ្ញវត្ថុចាប់ពី ២ឆ្នាំឬច្រើនឆ្នាំឡើងទៅ ហើយកំណត់ឆ្នាំណាមួយជាឆ្នាំគោល។ គោលបំណងក្នុងការវិភាគតាមជួរដេកគឺដើម្បីកំណត់ការកើនឡើងឬថយចុះដែលបានកើតឡើងក្នុងឆ្នាំដែលបានសិក្សាធៀបនឹងឆ្នាំគោល។ វិធីសាស្ត្រនេះធ្វើឡើងដើម្បីប្រៀបធៀបចំនួនរវាងគណនីនីមួយៗ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំណាមួយទៅនឹងគណនីដូចគ្នាក្នុងឆ្នាំគោលដែលបានកំណត់ នោះនឹងឃើញពីភាពលម្អៀងជាបរិមាណនិងជាភាគរយរបស់គណនីនីមួយៗ។

$$\text{Current Change in Amount} = \text{Current Year Amount} - \text{Base Year Amount}$$

$$\text{Percent Amount} = \frac{\text{Amount Change}}{\text{Base Year Amount}} \times 100\%$$

តារាងទី៦៖ ទម្រង់ការវិភាគតាមជួរដេក

In Thousand of US Dollars	20XX	20XX	20XX	
	Current Year Amount	Base Year Amount	Amount Change	Percent Amount
Current assets	xxx	xxx	xxx	xxx%
Non-current assets	xxx	xxx	xxx	xxx%
Current liabilities	xxx	xxx	xxx	xxx%
Non-current liabilities	xxx	xxx	xxx	xxx%
Total Equity attributable to owners of the Company	xxx	xxx	xxx	xxx%
Non-controlling interests	xxx	xxx	xxx	xxx%

**២.៣.២ ការវិភាគតាមជួរឈរ**

ការវិភាគតាមជួរឈរ គឺជាវិធីសាស្ត្រមួយដើម្បីកំណត់ឱ្យឃើញនូវការប្រែប្រួលនៃធាតុគណនីនីមួយៗ ដែលធៀបនឹងអត្រាការយសរូបរបស់របាយការណ៍។ ក្នុងការវិភាគរបាយការណ៍លទ្ធផល ចំណូលពីការលក់ ត្រូវបានកំណត់ថាសមាមាត្រ១០០% ដែលធាតុដទៃទៀតក្នុងរបាយការណ៍នោះមានសមាមាត្រធៀបនឹងចំណូល ពីការលក់។ សម្រាប់ការវិភាគតារាងតុល្យការទ្រព្យសកម្មសរុប (Total Assets) ត្រូវបានកំណត់ថាមានសមាមាត្រ ១០០% ហើយគណនីដទៃទៀតធៀបនឹងទ្រព្យសកម្មសរុប។ ប៉ុន្តែចំពោះរបាយការណ៍លំហូរសាច់ប្រាក់ធាតុ ទាំងអស់ត្រូវយកទៅធ្វើសមាមាត្រជាមួយសាច់ប្រាក់លំហូរចូលសរុប (Cash Inflow) មានន័យថា រាល់លំហូរសាច់ប្រាក់ត្រូវយកមកបញ្ចូលគ្នានិងកំណត់ថាសមាមាត្រ១០០%<sup>13</sup>។

វិធីសាស្ត្រនេះបានផ្តល់ផលប្រយោជន៍ដល់អ្នកគ្រប់គ្រងដឹងពីភាពប្រែប្រួលនៃធាតុនីមួយៗរបស់ របាយការណ៍លទ្ធផល របាយការណ៍តុល្យការ និងរបាយការណ៍លំហូរសាច់ប្រាក់។

$$\text{Income Statement Vertical Analysis\%} = \frac{\text{Each item in Income Statement}}{\text{Net Sales}}$$

$$\text{Balance Sheet Vertical Analysis\%} = \frac{\text{Each item in Balance Sheet}}{\text{Total Assets}}$$

<sup>13</sup> <https://shorturl.at/hsCGO> (៣-២-២០២៤)



តារាងទី៧៖ ទម្រង់ការវិភាគតាមជួរឈរ

In Thousand of US Dollars	20XX		20XX	
	Current Year Amount	Percentage	Base Year Amount	Percentage
Current assets	xxx	xxx%	xxx	xxx%
Non-current assets	xxx	xxx%	xxx	xxx%
Total assets	xxx	xxx%	xxx	xxx%
Current liabilities	xxx	xxx%	xxx	xxx%
Non-current liabilities	xxx	xxx%	xxx	xxx%
Total liabilities	xxx	xxx%	xxx	xxx%
Total Equity attributable to owners of the Company	xxx	xxx%	xxx	xxx%
Non-controlling interests	xxx	xxx%	xxx	xxx%
Total equity	xxx	xxx%	xxx	xxx%
Total liabilities and equity	xxx	xxx%	xxx	xxx%

### ជំពូកទី៣

## ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung

### ៣.១ ស្ថានភាពទូទៅរបស់ក្រុមហ៊ុន Samsung

#### ៣.១.១ ប្រវត្តិរបស់ក្រុមហ៊ុន Samsung

Samsung ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលមានទ្រង់ទ្រាយធំអាចបង្កើតផលិតផលអេឡិចត្រូនិចជាច្រើន ដូចជាស្ថាតហ្វូន ថេប្លេត កុំព្យូទ័រ ទូរទស្សន៍ ម៉ាស៊ីនបោកខោអាវ ទូរទឹកកក ម៉ាស៊ីនបូមធ្នូលី ម៉ាស៊ីនដុតនំ និងផលិតផលជាច្រើន ដោយមានទីតាំងនិងដើមកំណើតនៅប្រទេសកូរ៉េខាងត្បូង។

#### ក. អំឡុងឆ្នាំ១៩៣៨ ដល់ ១៩៧០

ក្រុមហ៊ុននេះ ត្រូវបានរកឃើញ និងបង្កើតឡើងដោយលោក Lee Byung Chull តាំងពីឆ្នាំ១៩៣៨។ ដោយគាត់ជាកូនអ្នកមានម្នាក់ក្នុងគ្រួសារដែលមានដីច្រើនហិកតា ហើយគាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុន Samsung នេះឡើងជាទ្រង់ទ្រាយតូចមួយក្រោមការផលិតមីនិងគ្រឿងទេសផ្សេងៗ ដោយមានបុគ្គលិកធ្វើការប្រមាណ៤០នាក់ មានទីតាំងនៅតំបន់ Su-Dong នៅពេលនេះហៅថា Lngyo-dong។ ដោយសារតែការរីកលូតលាស់និងការទទួលបានភាពជោគជ័យទើបធ្វើឱ្យលោក Lee មានគំនិតប្តូរទីតាំងទៅ Seoul វិញក្នុងឆ្នាំ ១៩៤៧។ ពេលសង្គ្រាមកូរ៉េត្រូវបានផ្ទុះឡើងគាត់ត្រូវបានគេបង្ខំឱ្យចាកចេញពី Seoul។ គាត់ចាប់ផ្តើមផលិតស្ករនៅតំបន់ Busan ហៅថា Cheil Jedang ក្នុងឆ្នាំ១៩៥៤ បន្ទាប់មកលោកបានបង្កើតរោងចក្រមួយដែលមានម៉ាស៊ីនកិនរោមចៀមធំជាងគេបង្អស់នៅក្នុងតំបន់នោះ។ បន្ទាប់ពីទទួលបានជោគជ័យគាត់បានបែងចែក Samsung ជាច្រើនសាខានៅតំបន់ខុសៗគ្នា ហើយគាត់ជាអ្នកគ្រប់គ្រងដដែលដោយបង្កើតជំនួញថ្មីជាការធានារ៉ាប់រង និងប្រព័ន្ធសុវត្ថិភាព។ ក្នុងឆ្នាំ១៩៤៧ លោក Cho Hong-Jai ដែលជាអ្នកបង្កើត Hyosung Group បានបោះទុនលើ Samsung ថ្មីមួយទៀតដោយហៅ Samsung Mulsan Gongsa ឬក្រុមហ៊ុនសាំមសុងសាជីវកម្មពាណិជ្ជកម្មជាមួយលោក Lee។ ហើយក្រុមហ៊ុននេះមានដំណើរការល្អរហូតមកដល់សព្វថ្ងៃនេះហៅថា Samsung C&T Corporation។ ប៉ុន្មានឆ្នាំក្រោយមកលោក Cho និងលោក Lee បានប្រើប្រាស់យុទ្ធសាស្ត្រគ្រប់គ្រងថ្មីដោយគ្រប់គ្រងផ្សេងគ្នាវិញស្របពេលដែលលោក Cho មានភាគហ៊ុន ៣០ភាគរយ ដូចនេះ Samsung Group ត្រូវចែកជា២ គឺ Samsung Group និង Hyosung Group។ ចុងឆ្នាំ ១៩៦០ ក្រុមហ៊ុន Samsung Group ចាប់ផ្តើមប្រលូកចូលវិស័យអេឡិចត្រូនិចមានដូចជា Samsung Electronics Devices, Samsung Electro-Mechanics, Samsung Corning និង Samsung Semiconductor & Telecommunications ដែលទីតាំងនៅ Suwon ហើយផលិតផលដំបូងគឺទូរទស្សន៍ដែលមានអេក្រង់សខ្មៅ។

#### ខ. អំឡុងឆ្នាំ១៩៧០ ដល់ ១៩៩០

ឆ្នាំ១៩៨០ ក្រុមហ៊ុន Samsung បានទិញយក Gumi ដែលឈានដល់ការផលិត Hardware ទូរគមនាគមន៍ដោយផលិតផលដំបូងជាឧបករណ៍សម្រាប់ទាក់ទង។ បន្ទាប់មកឈានដល់ការផលិតទូរសព្ទ និងម៉ាស៊ីន Fax រហូតដល់ការផលិតទូរសព្ទចល័ត ហើយផលិតបានរហូតដល់៨០០លានទូរសព្ទចល័តរួចក៏ចាប់ផ្តើមប្រើឈ្មោះក្រុមហ៊ុនជា Samsung Electronics ក្នុងឆ្នាំ១៩៨០។ បន្ទាប់ពីលោក Lee ទទួលមរណភាពក្នុងឆ្នាំ១៩៨៧។ Samsung Group ត្រូវបានចែកជា៤ក្រុមហ៊ុនដូចជា Samsung Group, Shinsegae Group,

CJ Group និង Hansol Group។ Shinsegae ជាហាងលក់ទំនិញដែលបែងចែកចេញពី Samsung Group ចំណែកឯ Samsung Group នៅតែសហការនិងដំណើរការជាមួយ CJ Group ផ្នែកអាហារ ផ្នែកដឹកជញ្ជូន ផ្នែកកំសាន្ត និង Hansol Group ផ្នែកផលិតក្រដាស និងទូរគមនាគមន៍។ រហូតមកដល់សព្វថ្ងៃនេះក្រុមហ៊ុន ដែលបានបែងចែកនេះគ្មានទំនាក់ទំនងអ្វីជាមួយ Samsung Group ទៀតទេ។ ដល់ឆ្នាំ១៩៨០ ក្រុមហ៊ុន Samsung Electronics ចាប់ផ្តើមវិនិយោគយ៉ាងខ្លាំងក្លាលើវិស័យស្រាវជ្រាវ និងអភិវឌ្ឍរហូតធ្វើឱ្យក្រុមហ៊ុន នេះឈានដល់ពិភពលោក។ ឆ្នាំ១៩៨២ ក្រុមហ៊ុននេះបានផលិតទូរទស្សន៍ដល់ប្រទេសព័រទុយហ្គាល់ ក្នុងឆ្នាំ១៩៨៥ បានផលិត ទូរទស្សន៍ ដល់ទីក្រុងញូវយក នៅឆ្នាំ១៩៨៧ បានផលិតទូរទស្សន៍ដល់ទីក្រុងតូក្យូ ប្រទេសអង់គ្លេស និងអូស្ត្រីន តិចសាស់ ក្នុងឆ្នាំ១៩៩៦ រួចក៏បានវិនិយោគបន្ថែមនៅអូស្ត្រីនក្រោមឈ្មោះ Samsung Austin Semiconductor។

**គ. អំឡុងឆ្នាំ១៩៩០ ដល់២០០០**

Samsung បានចាប់ផ្តើមពង្រីកជាក្រុមហ៊ុនអន្តរជាតិក្នុងឆ្នាំ១៩៩០។ Samsung's Construction branch ក៏ទទួលបានពានរង្វាន់ក្នុងការសហការសាងសង់អាគារ Petronas Towers នៅម៉ាឡេស៊ី អាគារតែប៊ី ១០១នៅតៃវ៉ាន់ និងអាគារ Burj Khalifa នៅអារ៉ាប់រួម។ ក្នុងឆ្នាំ១៩៩៣ លោក Lee Kun-hee បានលក់ Samsung Group ប្រមាណ១០ភាគរយ រួចបញ្ចូលក្រុមហ៊ុនដែលនៅសេសសល់ចូលក្នុងវិស័យផលិតអេឡិចត្រូនិច វិស្វកម្ម និងវេជ្ជសាស្ត្រ។ Samsung Group ក៏បានទិញយកសាកលវិទ្យាល័យ Sungkyunkwan។ Samsung បានក្លាយជាក្រុមហ៊ុនផលិតម៉ូទ័រយ៉ាងធំបំផុតនៅលើពិភពលោកក្នុងឆ្នាំ១៩៩២ និងក្រុមហ៊ុនផលិត បន្ទះឈីបដំបូងគឺ Intel។ ក្នុងឆ្នាំ១៩៩៥ ក្រុមហ៊ុននេះបានបង្កើតកញ្ចក់អេក្រង់ Liquid-crystal។ ១០ឆ្នាំ ក្រោយមក Samsung ក៏បានក្លាយជាក្រុមហ៊ុនផលិតកញ្ចក់អេក្រង់ប្រភេទ Liquid-crystal ធំបំផុតលើលោក សូម្បីតែ Sony បានព្យាយាមសហការជាមួយ Samsung ក្នុងគម្រោងផលិតកញ្ចក់នេះដែរ។ បន្ទាប់មក Sony និង Samsung បានផលិតកញ្ចក់ LCD ជាមួយគ្នា ដែលមានការគ្រប់គ្រងដោយ Samsung ចំនួន៥០ភាគរយ និង Sony ចំនួន៥០ភាគរយ ដោយការផលិតមានដំណើរការយ៉ាងល្អរហូតដល់ឆ្នាំ២០១១ ខែធ្នូ ថ្ងៃទី២៦ Samsung បានប្រកាសទិញភាគហ៊ុនផលិតកញ្ចក់នេះពី Sony។ បើប្រៀបធៀបជាមួយក្រុមហ៊ុនកូរ៉េផ្សេងៗ Samsung បានគេចផុតពីគ្រោះសេដ្ឋកិច្ចធ្លាក់ចុះកាលពីឆ្នាំ១៩៩៧ រីឯក្រុមហ៊ុនផ្សេងៗទទួលរងផលប៉ះពាល់ខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ Samsung Motor នៅតែលក់ឱ្យ Renault ក្នុងឆ្នាំ២០១០ ដោយ Renault Samsung មានហ៊ុន ៨០.១ ភាគរយ ដែលគ្រប់គ្រងដោយ Renault និង ១៩.៩ ភាគរយ គ្រប់គ្រងដោយ Samsung។ Samsung ក៏ធ្លាប់បានផលិតយន្តហោះចម្បាំង នៅអំឡុងឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩០ រហូតបានបង្កើត Korea Aerospace Industries (KAI) ក្នុងឆ្នាំ១៩៩៩។

**ឃ. អំឡុងឆ្នាំ២០០០ ដល់២០១៥**

ឆ្នាំ២០០០ Samsung បានបើកកន្លែងធ្វើតេស្តកម្មវិធីកុំព្យូទ័រក្នុងតំបន់ Warsaw ប្រទេសប៉ូឡូញ។ រួចបានឈានដល់ការផលិតទូរទស្សន៍ឌីជីថល និងស្នាតហ្វូនថែមទាំងបានជ្រើសរើសបុគ្គលិកចំនួន៤០០នាក់ បន្ថែមកាលពីឆ្នាំ២០១៣។ ឈានដល់ឆ្នាំ២០១២ ត្រីមាសទី១ Samsung Electronics បានក្លាយជាក្រុមហ៊ុន ផលិតទូរសព្ទចល័តធំជាងគេលើពិភពលោក ដោយការលក់ទូរសព្ទបានចំនួនច្រើនជាងគេ លើសចំនួន

លក់ទូរស័ព្ទរបស់ Nokia ដែលធ្លាប់តែក្តោបក្តាប់ទីផ្សារទូរស័ព្ទចល័តបានច្រើនជាងគេកាលពីឆ្នាំ១៩៩៨។ Samsung ចំណាយប្រាក់៣ពាន់លានដុល្លារលើក្រុមហ៊ុនផលិតបន្ទះឈីប Austin ក្នុងគម្រោងអភិវឌ្ឍន៍បន្ទះឈីបនេះកាន់តែមានតម្លៃការខ្ពស់ហើយក៏ចាប់ផ្តើមផលិតជាបន្តបន្ទាប់ នៅដើមឆ្នាំ២០១៣ ស្របពេលដាក់បង្ហាញ Galaxy S4។ ឆ្នាំ២០១២ ខែសីហា ថ្ងៃទី២៤ Samsung បានបង់ប្រាក់ដល់ Apple ប្រមាណ ១.០៥ ពាន់លាន ដោយសារការលើសប៉ាតង់ទាក់ទងនឹងការផលិតស្ថាតហ្វូនតែតាមការប្តឹងរបស់ Apple នោះដល់ទៅ២.៥ពាន់លានដុល្លារឯណោះ។ លើសពីនេះទៅទៀត Apple ក៏បានហាមឃាត់មិនឱ្យ Samsung លក់ស្ថាតហ្វូនចំនួន៨ម៉ឺនបន្តទៀត ដែលមានដូចជា Galaxy S 4G, Galaxy S2 AT&T, Galaxy S2 Skyrocket, Galaxy S2 T-Mobile, Galaxy S2 Epic 4G, Galaxy S Showcase, Droid Charge និង Galaxy Prevail នៅលើទឹកដីសហរដ្ឋអាមេរិច។ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤ Samsung បានប្រកាសបង្ហាញ Gear VR ដែលអាចប្រើប្រាស់បានតែជាមួយ Galaxy Note 4 និងមានការចូលរួមសហការផលិតជាមួយក្រុមហ៊ុន Oculus។ ខែតុលា ឆ្នាំ២០១៤ Samsung បានបន្ថែមប្រាក់១៤.៧ពាន់លានដុល្លារទៅលើការសាងសង់អាគារផលិតបន្ទះឈីបនៅកូរ៉េខាងត្បូង ដោយមិនទាន់បញ្ជាក់ថាផលិតបន្ទះឈីបសម្រាប់ឧបករណ៍អ្វីនៅឡើយ និងបានបន្ថែមប្រាក់៥៦០លានដុល្លារ លើការសាងសង់កន្លែងតំឡើងម៉ាស៊ីនស្ថាតហ្វូននៅប្រទេសវៀតណាម ដែលមានសណ្ឋានដី៧,០០០,០០០ម៉ែត្រការ៉េ។ ដល់ឆ្នាំ២០១៥ Samsung បានបង្កើតប៉ាតង់ថ្មីៗជាច្រើនលើសពីក្រុមហ៊ុនផ្សេងៗ រួមមាន IBM, Google, Sony, Microsoft និង Apple។ ដោយក្រុមហ៊ុននេះ មានប៉ាតង់សរុប៧,៦៧៩ ដែលសរុបតាំងពីខែធ្នូ ឆ្នាំ២០១១ រហូតមកដល់ពេលនេះ។ ខែមករា ឆ្នាំ២០១៦ Samsung ក៏បានប្រកាសធ្វើការជាមួយ នឹងក្រុមអ្នកអភិវឌ្ឍ Microsoft លើឧបករណ៍ IoT ដែលដំណើរការ Windows 10។ បើនិយាយពីស្ថាតហ្វូន និងថេប្លេតរបស់ក្រុមហ៊ុននេះវិញមានច្រើនត្រកូល ដូចជាត្រកូល Galaxy J, A, S, Tab, Note, Grand និងច្រើនទៀត។<sup>14</sup>

**៣.១.២ ចក្ខុវិស័យរបស់ក្រុមហ៊ុន Samsung**

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូង «Samsung (សាមស៊ីង)» ដែលមានឈ្មោះល្បីរន្ទីនៅជុំវិញពិភពលោក ត្រូវបានបង្កើតកាលពីឆ្នាំ១៩៣៨ ហើយក្នុងរយៈពេល៨៦ឆ្នាំមកនេះ ស្ថាបនាសម្រាប់ក្រុមហ៊ុន Samsung ក៏ធ្លាប់ឆ្លងកាត់ការប្រែប្រួលប៉ុន្មានលើកផងដែរ។ នៅក្នុងភាសាកូរ៉េ Samsung មានន័យថា «តារាបីដួង»។ ឈ្មោះនេះត្រូវបានជ្រើសរើសដោយបិតាស្ថាបនិករបស់ Samsung គឺលោក លី ប្យុងជូល (Lee Byung-chull) ដែលមានចក្ខុវិស័យចង់ឱ្យក្រុមហ៊ុនលោកក្លាយទៅជាក្រុមហ៊ុនដ៏មានឥទ្ធិពល និងឈរជើងយូរអង្វែងប្រៀបបានទៅនឹងដួងផ្កាយនៅលើមេឃយ៉ាងដូច្នោះ។ នៅពេលបង្កើតឡើងដំបូង ស្ថាបនាសម្រាប់ Samsung គឺមានរូបផ្កាយបីដួង រួមជាមួយអក្សរកូរ៉េ ខណៈនៅបច្ចុប្បន្ននេះវិញគឺលែងមានរូបសញ្ញាផ្កាយទៀតហើយដោយមានតែពាក្យ Samsung ជាភាសាអង់គ្លេសតែប៉ុណ្ណោះ។

យោងតាមសារព័ត៌មាន The Korea Times នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា «Galaxy for the Planet» គឺជាប្រធានបទថ្មីរបស់ Samsung និងជាចក្ខុវិស័យប្រកបដោយនិរន្តរភាពថ្មីដោយវាត្រូវបានក្រុមហ៊ុនមួយនេះប្រកាសបង្ហាញជាផ្លូវការ នូវស្ថាតហ្វូនអេក្រង់បត់។ ក្រុមហ៊ុន Samsung

<sup>14</sup> <https://cambo-report.com/article/6049> (៣-២-២០២៤)

បានប្រកាសបង្ហាញពីចក្ខុវិស័យប្រកបដោយនិរន្តរភាពថ្មីនេះថា ជំហានដំបូងគឺក្រុមហ៊ុននឹងចាប់ផ្តើមប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញក្នុងការផលិតទូរសព្ទ និងជំហានទី២គឺកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងការវេចខ្ចប់ផលិតផល ដោយតាមផែនការគឺនឹងធ្វើវាឱ្យបាននៅឆ្នាំ២០២៥។ ដើម្បីសម្រេចបានគោលដៅទាំងនេះ ក្រុមហ៊ុន Samsung បានប្រកាសថានៅពេលនេះខ្លួនកំពុងតែវិនិយោគទៅលើវត្ថុធាតុដើមថ្មីៗដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីយកមកផលិតចេញជាផលិតផលថ្មីៗ ជាពិសេសនៅពេលនេះ ក្រុមហ៊ុន Samsung នឹងចាប់ផ្តើមសហការជាមួយក្រុមហ៊ុនផ្សេងៗ ដើម្បីធ្វើការងារនៅគម្រោងសង្គ្រោះផែនដីមួយនេះ។ ជាមួយគ្នានេះ ក្រុមហ៊ុន Samsung ក៏មានផែនការកាត់បន្ថយកម្រិតនៃការប្រើប្រាស់ថាមពលសាកថ្នាំស្អាតហ្វូនមកនៅក្រោម០.០០៥វ៉ត់នៅឆ្នាំ២០២៥ និងមានផែនការកាត់បន្ថយរហូតដល់ក្រោម០.០០២វ៉ត់នៅពេលអនាគត។<sup>15</sup>

**៣.១.៣ ដំណើរការវិវត្តន៍នៃរូបសញ្ញារបស់ក្រុមហ៊ុន Samsung**

ដំណើរការវិវត្តន៍នៃរូបសញ្ញារបស់ក្រុមហ៊ុន Samsung ចាប់ពីឆ្នាំ១៩៦០ ដល់បច្ចុប្បន្នមានដំណើរការដូចខាងក្រោម៖<sup>16</sup>

នេះជារូបសញ្ញាដំបូងរបស់ក្រុមហ៊ុន Samsung



ក្រុមហ៊ុន Samsung បានប្តូរទៅប្រើរូបសញ្ញានេះចាប់ពីឆ្នាំ១៩៦០ រហូតដល់ឆ្នាំ១៩៦៨



ក្រុមហ៊ុន Samsung បានប្តូរទៅប្រើរូបសញ្ញានេះចាប់ពីឆ្នាំ១៩៦៩ រហូតដល់ឆ្នាំ១៩៧៩



ក្រុមហ៊ុន Samsung បានប្តូរទៅប្រើរូបសញ្ញានេះចាប់ពីឆ្នាំ១៩៨០ រហូតដល់ឆ្នាំ១៩៩២



រូបសញ្ញានេះនៅបន្តប្រើចាប់តាំងពីឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ន តែរូបសញ្ញានេះនៅប្រើតាមប្រភេទឧបករណ៍នៃក្រុមហ៊ុន Samsung ប៉ុណ្ណោះ



នេះគឺជារូបសញ្ញារបស់ក្រុមហ៊ុន Samsung ចាប់ពីឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន



<sup>15</sup> <https://m.freshnewsasia.com/index.php/en/freshnewsplus/208956-2021-08-13-01-14-53.html> (៣-២-២០២៤)

<sup>16</sup> <https://en.m.wikipedia.org/wiki/Samsung> និង លោកឃ្មើន ស៊ីណា, Rule, សារណាបញ្ចប់ការសិក្សា, ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung Electronics Company, ២០១៩ (៣-២-២០២៤)

៣.១.៤ ផលិតផលរបស់ក្រុមហ៊ុន Samsung

ក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច របស់ប្រើប្រាស់ ទូរសព្ទចល័ត។ ក្រុមហ៊ុននេះផលិតគ្រឿងអេឡិចត្រូនិច មានដូចជាប្រព័ន្ធទូរគមនាគមន៍បន្ទះឈើប។ ក្រុមហ៊ុននេះត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនផលិត-លក់គ្រឿងអេឡិចត្រូនិច ទូរទស្សន៍ ម៉ាស៊ីនបោសសម្អាត និងម៉ាស៊ីនផ្សេងៗទៀត។

ប្រទេសជាដៃគូសហការរបស់ក្រុមហ៊ុន Samsung មានដូចជា៖

- ទូរទឹកកកចំនួនពីរថ្នាក់ ដែលប្រមូលបាននៅក្នុងប្រទេសប៉ូឡូញ។
- ក្រណាត់, hobs និងចាន នៅក្នុងប្រទេសចិន។
- ម៉ាស៊ីនបោកកក់ ទូរទស្សន៍ នៅក្នុងប្រទេសរុស្ស៊ី។
- ម៉ាស៊ីនកម្ដៅម្ហូប ប្រព័ន្ធម៉ាស៊ីនត្រជាក់ នៅក្នុងប្រទេសម៉ាឡេស៊ី។
- Tablet ស្អាតហួន នៅក្នុងប្រទេសវៀតណាម។
- ម៉ាស៊ីនត្រជាក់ នៅក្នុងប្រទេសថៃ។ល។<sup>17</sup>

ក្នុងឆ្នាំ២០២២ ក្រុមហ៊ុន Samsung បានបង្កើតផលិតផលថ្មីៗជាច្រើនមានដូចជាទូរសព្ទដៃស្អាតហួន ម៉ូឌុលចុងក្រោយ ទូរទស្សន៍ ម៉ាស៊ីនបោកខោអាវ នាឡិកា និងឧបករណ៍អេឡិចត្រូនិចជាច្រើនផ្សេងទៀត។



<sup>17</sup> <https://shorturl.at/efgNR> (៣-២-២០២៤)

**៣.២ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung**

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ គឺជាការវិភាគដើម្បីធ្វើការស្ទង់មើលអំពីសកម្មភាពបច្ចុប្បន្នដោយប្រៀបធៀបសកម្មភាពបច្ចុប្បន្នទៅនឹងអតីតកាល។ ការព្យាករណ៍ពីសកម្មភាពដែលក្រុមហ៊ុនត្រូវធ្វើនៅពេលអនាគត គឺជាកត្តាកំណត់អំពីភាពជោគជ័យរបស់ក្រុមហ៊ុន។

យោងតាមប្រភពសារព័ត៌មាននៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនផលិតបន្ទះឈីប Samsung បានអះអាងថា ខ្លួនគ្រោងនឹងបង្កើនសមត្ថភាពផលិតបន្ទះឈីបកម្រិតខ្ពស់លើសពី៣ដងត្រឹមឆ្នាំ២០២៧។ ការបង្កើនសមត្ថភាពផលិត បន្ទះឈីបមានតម្រូវការខ្លាំង បើទោះបីជាសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នកំពុងមានភាពតានតឹងក៏ដោយ។ ក្រុមហ៊ុន Samsung បានចាប់ផ្តើមផលិតបន្ទះឈីបជាច្រើនជាមួយនឹងបច្ចេកវិទ្យា 3-nanometer នៅក្នុងខែមិថុនាកន្លងទៅ។ បើតាមគោលដៅ គឺក្រុមហ៊ុនមានបំណងផលិតបន្ទះឈីប ២ ណាណូម៉ែត្រ នៅក្នុងឆ្នាំ២០២៥ និងសម្រាប់បន្ទះឈីប ១,៤ ណាណូម៉ែត្រនៅឆ្នាំ ២០២៧។ បន្ទះឈីបដ៏តូចទាំងនេះ នឹងត្រូវប្រើសម្រាប់ដំណើរការលើកុំព្យូទ័រ និងសម្រាប់បញ្ញាសិប្បនិម្មិត (AI)។

ក្រុមហ៊ុននេះបានជួបជំនុំជាមួយក្រុមហ៊ុនដែលជាអតិថិជនរបស់ខ្លួនមួយចំនួនរួចមកហើយ ដែលក្នុងនោះរួមមានដូចជាក្រុមហ៊ុន Qualcomm ក្រុមហ៊ុនTesla និងក្រុមហ៊ុន AMD ជាដើម។ Samsung ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំរបស់ពិភពលោកប្រឈមនឹងការលំបាក ដែលមិនអាចបំពេញតម្រូវការរបស់អតិថិជនទាក់ទងនឹងបច្ចេកវិទ្យាផលិតឈីបរបស់ខ្លួន។ អ្នកវិភាគនិយាយថា ក្រុមហ៊ុននេះ បានជំរុញបច្ចេកវិទ្យាទំនើបរបស់ខ្លួនលឿនពេកក្នុងគោលដៅប្រកួតប្រជែងជាមួយ TSMC របស់តៃវ៉ាន់។ ប៉ុន្តែបានទទួលមកវិញនូវផលលំបាក ដោយសារតែនៅមានបទពិសោធន៍តូចក្នុងកិច្ចសហការរយៈពេលវែងជាមួយអតិថិជន។

សហនាយកក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង លោក Kyung Kye-hyun បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុនផលិតបន្ទះឈីបរបស់ Samsung មានការអភិវឌ្ឍយឺតយ៉ាវ ដើរមិនទាន់ក្រុមហ៊ុនតៃវ៉ាន់ ពោលគឺក្រុមហ៊ុន Samsung នៅផលិតបន្ទះឈីបដោយបច្ចេកវិទ្យា ៥-៦ ណាណូម៉ែត្រនៅឡើយ ខណៈអតិថិជនចាប់អារម្មណ៍បច្ចេកវិទ្យាឈីប ៣ ណាណូម៉ែត្រជំនាន់ទី២ ដែលនឹងត្រូវផលិតនៅឆ្នាំ២០២៣។ លោកបានកត់សម្គាល់ថា តម្រូវការសម្រាប់បន្ទះឈីបកម្រិតខ្ពស់ 5-nanometer កំពុងកើនឡើងយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន ដោយសារតែការអភិវឌ្ឍខ្លាំងនៃម៉ាស៊ីនកុំព្យូទ័រ តម្រូវការសម្រាប់បញ្ញាសិប្បនិម្មិត រួមនឹងតម្រូវការនៅក្នុងបច្ចេកវិទ្យា 5G និង 6G និងសម្រាប់រថយន្តជាដើម។<sup>18</sup>

ខាងក្រោមនេះគឺជារបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung ក្នុងឆ្នាំ២០២២ ដោយយកឆ្នាំ២០២១ ជាឆ្នាំគោល។ រួមមានរបាយការណ៍លទ្ធផល របាយការណ៍តុល្យការ របាយការណ៍មូលធន និងរបាយការណ៍លំហូរសាច់ប្រាក់។

<sup>18</sup> [https://images.samsung.com/is/content/samsung/assets/global/ir/docs/2022\\_con\\_quarter04\\_soi.pdf](https://images.samsung.com/is/content/samsung/assets/global/ir/docs/2022_con_quarter04_soi.pdf) (៣-២-២០២៤)

**៣.២.១ របាយការណ៍លទ្ធផល Income Statement របស់ក្រុមហ៊ុន Samsung**  
**តារាងទី៨៖ របាយការណ៍លទ្ធផលរបស់ក្រុមហ៊ុន Samsung ដូចខាងក្រោម៖<sup>19</sup>**

Income Statement (Consolidated Statement) For the year ended Dec 31		
	2022	2021
Revenue .....	234,079,475	216,555,107
Less: Cost of sales.....	<u>147,188,160</u>	<u>128,886,293</u>
Gross profit.....	86,891,315	87,668,814
Less: Selling and administrative expenses .....	<u>53,295,930</u>	<u>47,678,173</u>
Operating profit .....	33,595,385	39,990,641
Add: Other non-operating income .....	1,519,632	1,708,320
Less: Other non-operating expense .....	1,386,499	1,592,358
Add: Share of net profit of associates and joint ventures.....	844,708	565,089
Add: Financial income .....	16,132,145	6,616,735
Less: Financial expense .....	<u>14,737,026</u>	<u>5,967,210</u>
Profit before income tax .....	35,968,345	41,321,217
Less: Income tax expense .....	<u>(7,135,975)</u>	<u>10,412,727</u>
Profit for the year.....	43,104,320	30,908,490
Other comprehensive income (loss)		
Items that will not be reclassified subsequently to profit or loss:		
Gain (loss) on valuation of financial assets.....	(1,525,385)	2,308,717
Share of other comprehensive income (loss) .....	(4,893)	40,132
Remeasurement of net defined benefit liabilities (assets).....	893,529	(406,310)
Items that may be reclassified subsequently to profit or loss:		
Share of other comprehensive income (loss) .....	(34,227)	124,047
Gain on overseas business translation.....	3,783,365	5,641,195
Gain (loss) on valuation of cash flow hedge derivatives .....	<u>(9,986)</u>	<u>39,043</u>
Other comprehensive income (loss) for the year .....	<u>3,102,403</u>	<u>7,746,824</u>
Total comprehensive income for the year .....	46,206,723	38,655,314
Comprehensive income attributable to:		
Owners of the Company .....	45,498,335	37,980,071
Non-controlling interests .....	708,388	675,243

**៣.២.២ របាយការណ៍តុល្យការ Balance Sheet របស់ក្រុមហ៊ុន Samsung**  
**តារាងទី៩៖ របាយការណ៍តុល្យការរបស់ក្រុមហ៊ុន Samsung ដូចខាងក្រោម៖<sup>20</sup>**

<sup>19</sup> [https://images.samsung.com/is/content/samsung/assets/global/ir/docs/2022\\_con\\_quarter04\\_soi.pdf](https://images.samsung.com/is/content/samsung/assets/global/ir/docs/2022_con_quarter04_soi.pdf) (៣-២-២០២៤)

<sup>20</sup> [https://images.samsung.com/is/content/samsung/assets/global/ir/docs/2022\\_con\\_quarter04\\_bs.pdf](https://images.samsung.com/is/content/samsung/assets/global/ir/docs/2022_con_quarter04_bs.pdf) (៣-២-២០២៤)



Balance Sheet (Consolidated Statement of Financial Position) For the year ended Dec 31		
	2022	2021
<b>+ Asset:</b>		
<b>Current assets.</b>		
Cash and cash equivalents.....	38,477,921	30,229,997
Short-term financial instruments.....	50,422,462	63,283,957
Short-term financial assets at amortized cost.....	321,117	2,609,331
Short-term financial assets at fair value through profit or loss....	22,523	31,566
Trade receivables .....	27,666,503	31,532,713
Non-trade receivables.....	4,762,589	3,483,145
Prepaid expenses .....	2,221,141	1,809,437
Inventories .....	40,419,724	32,052,397
Other current assets.....	<u>4,892,415</u>	<u>3,935,772</u>
<b>Total.....</b>	<b>169,206,395</b>	<b>168,968,315</b>
<b>Non-current assets</b>		
Financial assets at fair value through other comprehensive income....	8,827,034	10,816,602
Financial assets at fair value through profit or loss .....	1,088,541	1,181,385
Investment in associates and joint ventures .....	8,437,348	6,918,066
Property, plant and equipment.....	130,151,868	116,120,291
Intangible assets .....	15,658,737	15,673,057
Net defined benefit assets .....	4,532,377	2,176,039
Deferred income tax assets.....	3,950,992	3,300,328
Other non-current assets .....	<u>5,453,397</u>	<u>5,265,819</u>
<b>Total.....</b>	<b>178,100,294</b>	<b>161,451,587</b>
<b>Total assets.....</b>	<b>347,306,689</b>	<b>330,419,902</b>
<b>+ Liabilities and Equity</b>		
<b>Current liabilities</b>		
Trade payables.....	8,244,355	10,419,678
Short-term borrowings.....	3,986,617	10,601,254
Other payables.....	13,625,362	12,070,545
Advances received.....	1,018,422	948,622
Withholdings .....	1,005,496	1,002,249
Accrued expenses .....	22,624,421	21,630,379
Current income tax liabilities .....	3,291,951	5,227,245
Current portion of long-term liabilities.....	843,561	1,030,066
Provisions .....	4,526,905	4,161,312
Other current liabilities .....	<u>1,511,331</u>	<u>1,155,744</u>
<b>Total .....</b>	<b>60,678,421</b>	<b>68,247,094</b>
<b>Non-current liabilities</b>		
Debentures.....	415,206	393,628
Long-term borrowings.....	2,757,756	2,219,850
Long-term other payables.....	2,132,446	2,316,883
Net defined benefit liabilities.....	207,854	360,829
Deferred income tax liabilities.....	3,958,748	17,967,108
Long-term provisions.....	1,493,645	1,786,777
Other non-current liabilities .....	<u>907,535</u>	<u>981,439</u>
<b>Total .....</b>	<b>11,873,190</b>	<b>26,026,514</b>
<b>Total liabilities.....</b>	<b>72,551,611</b>	<b>94,273,608</b>
<b>Equity attributable to owners of the Company</b>		
Preference shares.....	92,528	92,528
Ordinary shares.....	602,601	602,601
Share premium.....	3,410,834	3,410,834
Retained earnings.....	261,740,930	226,979,906
Other components of equity.....	<u>1,501,243</u>	<u>(1,648,512)</u>
<b>Total .....</b>	<b>267,348,136</b>	<b>229,437,357</b>
Non-controlling interests.....	<u>7,406,942</u>	<u>6,708,937</u>
<b>Total equity.....</b>	<b>274,755,078</b>	<b>236,146,294</b>
<b>Total liabilities and equity .....</b>	<b>347,306,689</b>	<b>330,419,902</b>

៣.២.៣ របាយការណ៍មូលធន Statement of Owner’s Equity Capital Statement

តារាងទី១០៖ របាយការណ៍មូលធនរបស់ក្រុមហ៊ុន Samsung ដូចខាងក្រោម៖<sup>21</sup>

Statement of Stock holder’s Equity (Consolidated Statement) For the year ended Dec 31, 20XX		
	2022	2021
<b>Beginning Balance</b>		
Profit for the year.....	<u>236,146,294</u>	<u>213,722,913</u>
Gain (loss) on valuation of financial assets .....	43,104,320	30,908,490
Share of other comprehensive income (loss).....	(1,525,385)	2,308,717
Gain on overseas business translation .....	(39,120)	164,179
Remeasurement of net defined benefit liabilities .....	3,783,365	5,641,195
Gain on valuation of cash flow hedge derivatives.....	893,529	(406,310)
Reclassification to held-for-sale .....	<u>(9,986)</u>	<u>39,043</u>
<b>Total comprehensive income for the year .....</b>	<b>46,206,723</b>	<b>38,655,314</b>
Dividends declared .....	(7,601,728)	(15,887,194)
Capital transaction under common control.....	(136)	9,722
Changes in consolidated entities.....	96	(369,916)
Other .....	<u>3,829</u>	<u>15,455</u>
<b>Total transactions with owners .....</b>	<b>(7,597,939)</b>	<b>(16,231,933)</b>
<b>Ending Balance .....</b>	<b>274,755,078</b>	<b>236,146,294</b>

៣.២.៤ របាយការណ៍ Cash Flow Statement របស់ក្រុមហ៊ុន Samsung

តារាងទី១១៖ របាយការណ៍លំហូរសាច់ប្រាក់របស់ក្រុមហ៊ុន Samsung ដូចខាងក្រោម៖<sup>22</sup>

<sup>21</sup> [https://images.samsung.com/is/content/samsung/assets/global/ir/docs/2022\\_con\\_quarter04\\_sce.pdf](https://images.samsung.com/is/content/samsung/assets/global/ir/docs/2022_con_quarter04_sce.pdf) (៣-២-២០២៤)

<sup>22</sup> [https://images.samsung.com/is/content/samsung/assets/global/ir/docs/2022\\_con\\_quarter04\\_cf.pdf](https://images.samsung.com/is/content/samsung/assets/global/ir/docs/2022_con_quarter04_cf.pdf) (៣-២-២០២៤)

Statement of Cash Flow (Consolidated Statement) For the year ended Dec 31		
	2022	2021
<b>+ Operating activities</b>		
Profit for the year .....	43,104,320	30,908,490
Adjustments .....	25,615,519	37,993,797
Changes in assets and liabilities arising from operating activities .....	(13,165,758)	(12,614,262)
<b>Cash generated from operations .....</b>	<b>55,554,081</b>	<b>56,288,025</b>
Interest received .....	1,654,957	1,089,500
Interest paid .....	(553,417)	(336,476)
Dividends received.....	410,039	231,602
Income tax paid.....	(8,905,943)	(6,848,204)
<b>Net cash from operating activities .....</b>	<b>48,159,717</b>	<b>50,424,447</b>
<b>+ Investing activities</b>		
Net decrease in short-term financial instruments .....	11,783,556	8,455,362
Net decrease (increase) in short-term financial assets at amortized cost.....	2,362,319	(260,976)
Net decrease in short-term financial assets at fair value through profit or loss ....	9,044	23,773
Disposal of long-term financial instruments .....	6,407,403	7,912,399
Acquisition of long-term financial instruments.....	(3,402,981)	(5,407,442)
Disposal of financial assets at fair value through other comprehensive income....	384,224	2,261,466
Acquisition of financial assets at fair value through other comprehensive income (29,189)	(29,189)	(868,375)
Disposal of financial assets at fair value through profit or loss.....	128,812	271,241
Acquisition of financial assets at fair value through profit or loss .....	(122,561)	(161,300)
Disposal of investment in associates and joint ventures .....	10,249	14,846
Acquisition of investment in associates and joint ventures .....	(703,217)	(36,471)
Disposal of property, plant and equipment .....	168,747	277,492
Acquisition of property, plant and equipment .....	(38,284,077)	(36,496,272)
Disposal of intangible assets .....	18,171	1,357
Acquisition of intangible assets .....	(2,862,803)	(2,096,517)
Cash outflow from business combinations.....	(24,306)	(4,590)
Cash inflow from sale of assets-held-for-sale .....	0	512,077
Cash inflow (outflow) from other investing activities .....	(319,897)	6,296
<b>Net cash used in investing activities .....</b>	<b>(24,476,506)</b>	<b>(25,595,633)</b>
<b>+ Financing activities</b>		
Net decrease in short-term borrowings .....	(6,458,706)	(2,026,833)
Increase in long-term borrowings .....	210,663	45,137
Repayment of debentures and long-term borrowings .....	(1,168,313)	(692,987)
Dividends paid .....	(7,601,315)	(15,885,353)
Net decrease in non-controlling interests .....	(5)	(21,121)
<b>Net cash used in financing activities .....</b>	<b>(15,017,676)</b>	<b>(18,581,157)</b>
Reclassification to assets held-for-sale .....	0	108
Effect of foreign exchange rate changes .....	(417,611)	1,225,300
<b>Net increase in cash and cash equivalents.....</b>	<b>8,247,924</b>	<b>7,473,065</b>
<b>Cash and cash equivalents</b>		
Beginning of the year .....	30,229,997	22,756,932
<b>End of the year .....</b>	<b>38,477,921</b>	<b>30,229,997</b>

**៣.៣ នីតិវិធីក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung**

**៣.៣.១ ការវិភាគតាមដំណើររបស់ក្រុមហ៊ុន Samsung**

ខាងក្រោមនេះ គឺជាការបកស្រាយនៃការវិភាគរបាយការណ៍លទ្ធផល និងរបាយការណ៍តុល្យការ ដែលប្រើប្រាស់វិធីសាស្ត្រការវិភាគតាមដំណើរ ដោយលើកយកប្រតិបត្តិការក្នុងឆ្នាំ២០២២ ដោយកំណត់ យកឆ្នាំ២០២១ ជាឆ្នាំគោល។

**ក. របាយការណ៍លទ្ធផល Income Statement របស់ក្រុមហ៊ុន Samsung**

តារាងទី១២៖ ការប្រៀបធៀបការវិភាគរបាយការណ៍លទ្ធផលតាមដំណើរ

In Thousand of US Dollars	2022	2021	2022	
	Current Year	Base Year	Amount	Percent
	Amount	Amount	Change	Amount
Revenue	234,079,475	216,555,107	17,524,368	8.09%
Cost of Goods sold	147,188,160	128,886,293	18,301,867	14.20%
Gross profit	86,891,315	87,668,814	(777,499)	-0.89%
Selling and administrative expenses	53,295,930	47,678,173	5,617,757	11.78%
Operating profit	33,595,385	39,990,641	(6,395,256)	-15.99%
Profit before income tax	35,968,345	41,321,217	(5,352,872)	-12.95%
Profit for the year	43,104,320	30,908,490	12,195,830	39.46%
Net Income	46,206,723	38,655,314	7,551,409	19.54%

យោងតាមការវិភាគរបាយការណ៍លទ្ធផលរបស់ក្រុមហ៊ុន Samsung ដោយប្រើប្រាស់វិធីសាស្ត្រ តាមដំណើរនេះបានបង្ហាញឱ្យឃើញនូវការប្រែប្រួលដូចខាងក្រោម៖

ចំណូល (Revenue) របស់ក្រុមហ៊ុន Samsung ក្នុងឆ្នាំ២០២២ គឺមានចំនួនទឹកប្រាក់ 234,079,475 ពាន់ដុល្លារ បើធៀបនឹងឆ្នាំ២០២១ មានចំនួនទឹកប្រាក់ 216,555,107 ពាន់ដុល្លារ ដោយសង្កេត ឃើញថាក្នុងឆ្នាំ២០២២ មានចំនួនទឹកប្រាក់កើនឡើងខ្ពស់ជាងឆ្នាំ២០២១ ដល់ទៅ 17,524,368 ពាន់ដុល្លារ បើគិតជាភាគរយគឺ 8.09%។

ថ្លៃដើមទំនិញដែលបានលក់ (Cost of Goods sold) ក្នុងឆ្នាំ២០២២ មានចំនួនទឹកប្រាក់ 147,188,160 ពាន់ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២១ មានចំនួនទឹកប្រាក់ 128,886,293 ពាន់ដុល្លារ ដោយសង្កេតឃើញថាមានការកើនឡើងរហូតដល់ 18,301,867 ពាន់ដុល្លារ បើគិតជាភាគរយគឺ 14.20%។ នេះបង្ហាញឱ្យឃើញថា ផលិតផលក្នុងឆ្នាំថ្មីរបស់ក្រុមហ៊ុនកាន់តែមានភាពពេញនិយមនៅក្នុងទីផ្សារ នាពេលបច្ចុប្បន្ន។

សម្រាប់ចំណាយរដ្ឋបាល និងចំណាយទូទៅ (Selling and administrative) ក្នុងឆ្នាំ២០២២ មានចំនួនទឹកប្រាក់ 53,295,930 ពាន់ដុល្លារ ហើយឆ្នាំ២០២១ មានចំនួនទឹកប្រាក់ 47,678,173 ពាន់ដុល្លារ ដែលចំនួននេះក៏មានការកើនឡើង 5,617,757 ពាន់ដុល្លារ បើគិតជាភាគរយគឺ 11.78% ប៉ុន្តែបើមើល

ទៅលើចំណូលសរុបក្នុងឆ្នាំ២០២២ មានការកើនឡើងនេះឆ្លុះបញ្ចាំងអំពីចំណាយលើវត្ថុធាតុដើមផ្សេងៗ ដើម្បីផលិតបាននូវផលិតផលថ្មីៗក្នុងដំណើរការស្វែងរកប្រាក់ចំណេញរបស់ក្រុមហ៊ុន។

ចំពោះចំណូលប្រតិបត្តិការ (Operating profit) មានការធ្លាក់ចុះ ដោយក្នុងឆ្នាំ២០២២ មាន ចំនួនទឹកប្រាក់ 33,595,385ពាន់ដុល្លារ ហើយក្នុងឆ្នាំ២០២១ មានចំនួនទឹកប្រាក់ 39,990,641ពាន់ដុល្លារ ចំនួនមានការធ្លាក់ចុះដល់ទៅ 6,395,256ពាន់ដុល្លារ បើគិតជាភាគរយគឺ 15.99%។

ចំពោះចំណូលមុនបង់ពន្ធ (Profit before income tax) មានការថយចុះខ្លាំង ដោយក្នុង ឆ្នាំ២០២២ មានចំនួនទឹកប្រាក់ 35,968,345ពាន់ដុល្លារ ហើយនៅក្នុងឆ្នាំ២០២១ មានចំនួនទឹកប្រាក់ 41,321,217ពាន់ដុល្លារ ដែលមានការថយចុះរហូតដល់ 5,352,872ពាន់ដុល្លារ គឺស្មើ 12.95% បើគិតជា ភាគរយ។

ចំពោះ Profit for the year មានការកើនឡើងក្នុងឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១ ដោយ ក្នុងឆ្នាំ២០២២ មានចំនួនទឹកប្រាក់ 43,104,320ពាន់ដុល្លារ ហើយក្នុងឆ្នាំ២០២១ មានចំនួនទឹកប្រាក់ 30,908,490ពាន់ដុល្លារ ទឹកប្រាក់ដែលមានការកើនឡើងចំនួន 12,195,830ពាន់ដុល្លារ ស្មើនឹង 39.46% បើគិតជាភាគរយ។

ចំពោះប្រាក់ចំណេញសុទ្ធ (Net Income) មានការកើនឡើងក្នុងឆ្នាំ២០២២ ដែលធៀបនឹងឆ្នាំ២០២១ ដោយក្នុងឆ្នាំ២០២២ មានចំនួនទឹកប្រាក់ 46,206,723ពាន់ដុល្លារ ហើយឆ្នាំ២០២១ មានចំនួនទឹកប្រាក់ 38,655,314ពាន់ដុល្លារ ដោយចំនួនទឹកប្រាក់មានការកើនឡើងប្រមាណ 7,551,409ពាន់ដុល្លារ គឺស្មើ 19.54% បើគិតជាភាគរយ។

ការកើនឡើងនេះគឺបានចំណូលមកពីការលក់ប្រចាំឆ្នាំនីមួយៗ ដែលនេះមិនត្រឹមតែធ្វើឱ្យ ប្រាក់ចំណេញរបស់ក្រុមហ៊ុនមានការកើនឡើងនិងរីកចម្រើននោះទេ ប៉ុន្តែវាក៏បានផ្តល់នូវផលចំណេញ ត្រឡប់ទៅឱ្យអ្នកវិនិយោគិនជាច្រើនដែលបានដាក់ទុន។ បន្ថែមលើសពីនេះទៀត វាក៏បានចូលរួមចំណែក ក្នុងការផ្តល់វិភាគទានពន្ធក្នុងប្រទេសផងដែរ។

យោងតាមទិន្នន័យក្នុងការវិភាគរបាយការណ៍លទ្ធផលដោយប្រើប្រាស់វិធីសាស្ត្រតាមជួរដេក ខាងលើ ចំណូល ចំណាយ និងចំណេញរបស់ក្រុមហ៊ុនមានការកើនឡើងនៅក្នុងឆ្នាំ២០២២ ដោយធ្វើ ការប្រៀបធៀបទៅនឹងឆ្នាំ២០២១ ដូចនេះយើងអាចធ្វើការសន្និដ្ឋានបានថា ការគ្រប់គ្រងហិរញ្ញវត្ថុ របស់ក្រុមហ៊ុនមានភាពល្អប្រសើរ ប៉ុន្តែបើយើងសង្កេតមើលទៅលើការចំណាយវិញមានការកើនឡើង ទៅលើស្តុកទំនិញរបស់ក្រុមហ៊ុន ដោយសារតែមានការគាំទ្រខ្លាំងពីសំណាក់អតិថិជនគ្រប់ជាន់ថ្នាក់ ទើបធ្វើឱ្យចំណូលរបស់ក្រុមហ៊ុនមានការកើនឡើង ដែលជាហេតុនាំឱ្យ Net Income របស់ក្រុមហ៊ុន មានការកើនឡើងផងដែរ នេះបញ្ជាក់ពីភាពរីកចម្រើនរបស់ក្រុមហ៊ុន ដែលទទួលបានការគាំទ្រពីអ្នក ប្រើប្រាស់ជុំវិញពិភពលោក។

**ខ. របាយការណ៍តុល្យការ Balance Sheet របស់ក្រុមហ៊ុន Samsung**  
**តារាងទី១៣៖ ការប្រៀបធៀបការវិភាគរបាយការណ៍តុល្យការតាមជួរដេក**

In Thousand of US Dollars	2022	2021	2022	
	Current Year Amount	Base Year Amount	Amount Change	Percent Amount
Cash and cash equivalents	38,477,921	30,229,997	8,247,924	27.28%
Inventories	40,419,724	32,052,397	8,367,327	26.11%
Total Current assets	169,206,395	168,968,315	238,080	0.14%
Total Non-current assets	178,100,294	161,451,587	16,648,707	10.31%
Total assets	347,306,689	330,419,902	16,886,787	5.11%
Total Current liabilities	60,678,421	68,247,094	(7,568,673)	-11.09%
Total Non-current liabilities	11,873,190	26,026,514	(14,153,324)	-54.38%
Long-term borrowings	2,757,756	2,219,850	537,906	24.23%
Total Equity attributable to owners of the Company	267,348,136	229,437,357	37,910,779	16.52%
Non-controlling interests	7,406,942	6,708,937	698,005	10.40%
Total liabilities	72,551,611	94,273,608	(21,721,997)	-23.04%
Total equity	274,755,078	236,146,294	38,608,784	16.35%
Total liabilities and equity	347,306,689	330,419,902	16,886,787	5.11%

យោងតាមការវិភាគរបាយការណ៍តុល្យការរបស់ក្រុមហ៊ុន Samsung ដោយប្រើប្រាស់វិធីសាស្ត្រតាមជួរដេកនេះបានបង្ហាញឱ្យឃើញនូវការប្រែប្រួលដូចខាងក្រោម៖

សាច់ប្រាក់ (Cash and cash equivalents) របស់ក្រុមហ៊ុនក្នុងឆ្នាំ២០២២ មានការកើនឡើងដោយក្នុងឆ្នាំ២០២២ មានចំនួនទឹកប្រាក់ 38,477,921 ពាន់ដុល្លារ ហើយឆ្នាំ២០២១ មានចំនួនទឹកប្រាក់ 30,229,997 ពាន់ដុល្លារ ដែលសាច់ប្រាក់កើនឡើងមានចំនួន 8,247,924 ពាន់ដុល្លារ គឺស្មើ 27.28% បើគិតជាភាគរយ។

សម្រាប់ស្តុកទំនិញ (Inventory) នៅឆ្នាំ២០២២ មានចំនួនប្រមាណ 40,419,724 ពាន់ដុល្លារ ហើយឆ្នាំ២០២១ មានចំនួន 32,052,397 ពាន់ដុល្លារ បើគិតចំនួនកើនឡើងប្រមាណ 8,367,327 ពាន់ដុល្លារ គឺស្មើ 26.11% បើគិតជាភាគរយ។ ដោយសង្កេតឃើញថាការកើនឡើងខ្លាំងនៃស្តុកទំនិញនេះគឺដើម្បីបំពេញតម្រូវការទីផ្សារពិភពលោក។

ទ្រព្យសកម្មរយៈពេលខ្លីសរុប (Total Current assets) របស់ក្រុមហ៊ុន Samsung ដោយសង្កេតឃើញថាក្នុងឆ្នាំ២០២២ មានការកើនឡើងបើប្រៀបធៀបនឹងឆ្នាំ២០២១ នៅក្នុងឆ្នាំ២០២២ មានចំនួនទឹកប្រាក់

169,206,395 ពាន់ដុល្លារ ហើយឆ្នាំ២០២១ មានចំនួនទឹកប្រាក់ 168,968,315 ពាន់ដុល្លារ បើគិតជាចំនួន ទឹកប្រាក់មានការប្រែប្រួលប្រមាណ 238,080 ពាន់ដុល្លារ បើគិតជាភាគរយគឺស្មើ 0.14% ។

សម្រាប់ Total Non-current assets ក៏មានការកើនឡើង ដោយក្នុងឆ្នាំ២០២២ មានចំនួន ទឹកប្រាក់ 178,100,294 ពាន់ដុល្លារ ហើយឆ្នាំ២០២១ មានចំនួនទឹកប្រាក់ 161,451,587 ពាន់ដុល្លារ ដែលមានចំនួនទឹកប្រាក់កើនឡើងប្រមាណ 16,648,707 ពាន់ដុល្លារ បើគិតជាភាគរយគឺស្មើ 10.31% ។

សរុបទ្រព្យសកម្មរបស់ក្រុមហ៊ុន (Total Assets) មានការកើនឡើងក្នុងឆ្នាំ២០២២ គឺមានចំនួន ទឹកប្រាក់ 347,306,689 ពាន់ដុល្លារ ហើយឆ្នាំ២០២១ មានចំនួនទឹកប្រាក់ 330,419,902 ពាន់ដុល្លារ ដោយសង្កេតឃើញថាមានការកើនឡើងដល់ទៅ 16,886,787 ពាន់ដុល្លារ គឺស្មើ 5.11% បើគិតជាភាគរយ។

បើមើលទៅលើបំណុល (Total Current liabilities) របស់ក្រុមហ៊ុន Samsung វិញមានការ ថយចុះក្នុងឆ្នាំ២០២២ មានទឹកប្រាក់ប្រមាណ 60,678,421 ពាន់ដុល្លារ ហើយឆ្នាំ២០២១ មានទឹកប្រាក់ ប្រមាណ 68,247,094 ពាន់ដុល្លារ ដែលមានការថយចុះប្រមាណ 7,568,673 ពាន់ដុល្លារ បើគិតជាភាគរយគឺ 11.09% ។ ចំណែក Non-current liabilities វិញមានការថយចុះរហូតដល់ 14,153,324 ពាន់ដុល្លារ។ បើគិតជាភាគរយ 54.38% ព្រោះក្នុងឆ្នាំ២០២២ មានទឹកប្រាក់ 11,873,190 ពាន់ដុល្លារ ហើយឆ្នាំ២០២១ 26,026,514 ពាន់ដុល្លារ។

ចំពោះបំណុលរយៈពេលវែង (Long Term Borrowings) របស់ក្រុមហ៊ុននៅឆ្នាំ២០២២ មានចំនួន ទឹកប្រាក់ 2,757,756 ពាន់ដុល្លារ ហើយឆ្នាំ២០២១ មានចំនួនទឹកប្រាក់ 2,219,850 ពាន់ដុល្លារ ដែលមាន ចំនួនកើនឡើងប្រមាណ 537,906 ពាន់ដុល្លារ គឺស្មើ 24.23% បើគិតជាភាគរយ។

រីឯ Equity attributable to owners of the Company របស់ក្រុមហ៊ុនវិញមានការកើនឡើងនៅក្នុង ឆ្នាំ២០២២ មានទឹកប្រាក់ 267,348,136 ពាន់ដុល្លារ ហើយឆ្នាំ២០២១ មានទឹកប្រាក់ 229,437,357 ពាន់ដុល្លារ ហើយមានការប្រែប្រួលប្រមាណ 37,910,779 ពាន់ដុល្លារ គឺស្មើ 16.52% បើគិតជាភាគរយ។ សម្រាប់ Non-controlling interests កើនឡើងក្នុងឆ្នាំ២០២២ មានចំនួនទឹកប្រាក់ 7,406,942 ពាន់ដុល្លារ ហើយឆ្នាំ២០២១ មានទឹកប្រាក់ចំនួន 6,708,937 ពាន់ដុល្លារ ដែលមានការកើនឡើងចំនួន 698,005 ពាន់ដុល្លារ គឺស្មើ 10.40% ។

ចំពោះបំណុលសរុប (Total liabilities) របស់ក្រុមហ៊ុន Samsung ក្នុងឆ្នាំ២០២២ មានការ ថយចុះជាងឆ្នាំ២០២១ ប្រមាណ 21,721,997 ពាន់ដុល្លារ បើគិតជាភាគរយគឺ 23.04% ។

ទុនសរុប (Total equity) ក្នុងឆ្នាំ២០២២ មានចំនួនទឹកប្រាក់សរុប 274,755,078 ពាន់ដុល្លារ ហើយឆ្នាំ២០២១ មានចំនួនទឹកប្រាក់ 236,146,294 ពាន់ដុល្លារ ដែលមានការកើនឡើងប្រមាណ 38,608,784 ពាន់ដុល្លារ គឺស្មើ 16.35% ក្នុងឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១ ។

ការកើនឡើងរវាងទុននិងបំណុលក្នុងឆ្នាំ២០២២ មានទឹកប្រាក់សរុប 347,306,689 ពាន់ដុល្លារ និងឆ្នាំ២០២១ មានទឹកប្រាក់សរុប 330,419,902 ពាន់ដុល្លារ ដោយសង្កេតឃើញថាមានការកើនឡើងចំនួន ទឹកប្រាក់ប្រមាណ 16,886,787 ពាន់ដុល្លារ គឺស្មើ 5.11% បើគិតជាភាគរយ។

តាមរយៈការវិភាគទៅលើរបាយការណ៍តុល្យការតាមវិធីសាស្ត្រជួរដេកខាងលើនៅក្នុងឆ្នាំ២០២២ យើងសង្កេតឃើញថា បំណុលសរុបរបស់ក្រុមហ៊ុនមានការថយចុះ ហើយទុននិងទ្រព្យសកម្មរបស់ក្រុមហ៊ុន មានការកើនឡើងដូចគ្នាផងដែរ។ យើងអាចធ្វើការសន្និដ្ឋានបានថា ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុង ឆ្នាំ២០២២ មានភាពល្អប្រសើរជាងឆ្នាំ២០២១ តាមរយៈលទ្ធផលនេះបានបង្ហាញថាផលិតផលរបស់ ក្រុមហ៊ុនមានភាពល្អឡើយ ដែលអាចទាក់ទាញវិនិយោគិនក្នុងការដាក់ទុនដោយមានទំនុកចិត្តខ្ពស់។ ចំពោះការគ្រប់គ្រងបំណុលរបស់ក្រុមហ៊ុនវិញមានភាពល្អប្រសើរ ព្រោះក្រុមហ៊ុនមានលទ្ធភាពក្នុងការ សងបំណុល និងកាត់បន្ថយបំណុលក្នុងឆ្នាំ២០២២ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ ដែលជាឆ្នាំគោល។

**៣.៣.២. ការវិភាគតាមជួរឈររបស់ក្រុមហ៊ុន Samsung**

ខាងក្រោមនេះ គឺជាការបកស្រាយនៃការវិភាគរបាយការណ៍លទ្ធផល និងរបាយការណ៍តុល្យការ ដោយប្រើប្រាស់វិធីសាស្ត្រការវិភាគតាមជួរឈរ ដោយលើកយកប្រតិបត្តិការក្នុងឆ្នាំ ២០២២ ដោយកំណត់យក ឆ្នាំ២០២១ ជាឆ្នាំគោល។

**ក. របាយការណ៍លទ្ធផល Income Statement របស់ក្រុមហ៊ុន Samsung**

តារាងទី១៤៖ ការប្រៀបធៀបការវិភាគរបាយការណ៍លទ្ធផលតាមជួរឈរ

In Thousand of US Dollars	2022		2021	
	Current Year Amount	Percentage	Base Year Amount	Percentage
Revenue	234,079,475	100.00%	216,555,107	100.00%
Cost of Goods sold	147,188,160	62.88%	128,886,293	59.52%
Gross profit	86,891,315	37.12%	87,668,814	40.48%
Selling and administrative expenses	53,295,930	22.77%	47,678,173	22.02%
Operating profit	33,595,385	14.35%	39,990,641	18.47%
Profit before income tax	35,968,345	15.37%	41,321,217	19.08%
Profit for the year	43,104,320	18.41%	30,908,490	14.27%
Net Income	46,206,723	19.74%	38,655,314	17.85%

យោងតាមតារាងវិភាគតាមរយៈវិធីសាស្ត្រវិភាគតាមជួរឈរខាងលើរបស់ក្រុមហ៊ុន Samsung បានបង្ហាញ ឱ្យឃើញនូវការប្រែប្រួលដូចខាងក្រោម៖

ចំណូលសរុបរបស់ក្រុមហ៊ុន Samsung ជាធាតុដែលមានសមាមាត្រ១០០% ចំណែកធាតុដទៃទៀត មានសមាមាត្រប្រៀបធៀបទៅនឹងចំណូលសរុបក្នុងឆ្នាំនីមួយៗ។ ដោយយោងតាមតារាងវិភាគខាងលើយើង សង្កេតឃើញថា (Cost of Goods sold) ក្នុងឆ្នាំ២០២២ មានចំនួនសមាមាត្រស្មើ 62.88% បើធៀបនឹង ចំណូលសរុបក្នុងឆ្នាំ២០២២ ដូចគ្នា ហើយក្នុងឆ្នាំ២០២១ មានសមាមាត្រ 59.52% បើប្រៀបធៀបនឹង



ឆ្នាំ២០២១ ដូចគ្នា ហើយអត្រាកាតរយនៃប្រាក់ចំណូលបានបង្ហាញថាមានការកើនឡើងចំនួន 3.36% បើយកសមាមាត្រឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១។

ចំពោះចំណេញសុទ្ធ (Gross Profit) ក្នុងឆ្នាំ២០២២ មានចំនួនភាគរយសមាមាត្រស្មើ 37.12% បើធៀបនឹងចំណូលសរុបក្នុងឆ្នាំ២០២២ ដូចគ្នា ហើយក្នុងឆ្នាំ២០២១ មានសមាមាត្រ 40.48% បើប្រៀបធៀប នឹងឆ្នាំ២០២១ ដូចគ្នា យើងសង្កេតឃើញអត្រាកាតរយបានបង្ហាញថាមានការថយចុះចំនួន 3.36% បើយកសមាមាត្រឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១ ដូចគ្នា។

ចំណែកគណនីចំណាយលើការលក់ និងចំណាយរដ្ឋបាល ( Selling and administrative expenses ) ក្នុងឆ្នាំ២០២២ មានចំនួនសមាមាត្រ 22.77% បើប្រៀបធៀបទៅនឹងចំណូលសរុបក្នុងឆ្នាំ២០២២ ហើយ ឆ្នាំ២០២១ មានចំនួនសមាមាត្រ 22.02% បើប្រៀបធៀបទៅនឹងចំណូលសរុបក្នុងឆ្នាំ២០២១ ដូចគ្នា យើងសង្កេតឃើញថាមានការកើនឡើង 0.75% បើប្រៀបធៀបសមាមាត្រឆ្នាំ២០២២ និងឆ្នាំ២០២១។

ចំពោះចំណូលប្រតិបត្តិការ ( Operating profit ) ក្នុងឆ្នាំ២០២២ មានចំនួនសមាមាត្រ 14.35% បើប្រៀបធៀបទៅនឹងចំណូលសរុបក្នុងឆ្នាំ២០២២ ហើយឆ្នាំ២០២១ មានចំនួនសមាមាត្រ 18.47% បើប្រៀបធៀបទៅនឹងចំណូលសរុបក្នុងឆ្នាំ២០២១ ដូចគ្នា ដោយយើងសង្កេតឃើញថាមានការថយចុះ 4.12% បើប្រៀបធៀបសមាមាត្រឆ្នាំ២០២២ និងឆ្នាំ២០២១។

ហើយគណនីចំណូលមុនបង់ពន្ធ ( Profit before income tax ) យើងសង្កេតឃើញថាមានការថយចុះ ដោយក្នុងឆ្នាំ២០២២ មានចំនួនសមាមាត្រ 15.37% បើប្រៀបធៀបទៅនឹងចំណូលសរុបក្នុងឆ្នាំ២០២២ ហើយឆ្នាំ២០២១ មានចំនួនសមាមាត្រ 19.08% បើប្រៀបធៀបទៅនឹងចំណូលសរុបក្នុងឆ្នាំ២០២១ ដូចគ្នា ដែលមានការថយចុះ 3.71% បើប្រៀបធៀបសមាមាត្រឆ្នាំ២០២២ និងឆ្នាំ២០២១។

ហើយគណនីចំណូលបន្ទាប់ពីបង់ពន្ធ ( Profit for the year ) យើងសង្កេតឃើញថាមានការកើនឡើង ដោយក្នុងឆ្នាំ២០២២ មានចំនួនសមាមាត្រ 18.41% បើប្រៀបធៀបទៅនឹងចំណូលសរុបក្នុងឆ្នាំ២០២២ ហើយឆ្នាំ២០២១ មានចំនួនសមាមាត្រ 14.27% បើប្រៀបធៀបទៅនឹងចំណូលសរុបក្នុងឆ្នាំ២០២១ ដូចគ្នា ដោយមានការកើនឡើងចំនួន 4.14% បើប្រៀបធៀបសមាមាត្រឆ្នាំ២០២២ និងឆ្នាំ២០២១។ ចំពោះ ការកើនឡើងនេះបានបញ្ជាក់ថាទីផ្សាររបស់ក្រុមហ៊ុនមានការរីកចម្រើននៅក្នុងពិភពលោក ហើយការ កើនឡើងនេះជាអ្វីដែលម្ចាស់ភាគហ៊ុនចង់បាន។

ចំពោះប្រាក់ចំណេញសុទ្ធ ( Net Income ) មានការកើនឡើងក្នុងឆ្នាំ២០២២ ដែលធៀបនឹងឆ្នាំ២០២១ ដោយក្នុងឆ្នាំ២០២២ មានចំនួនសមាមាត្រ 19.74% បើប្រៀបធៀបទៅនឹងចំណូលសរុបក្នុងឆ្នាំ២០២២ ដូចគ្នា ហើយឆ្នាំ២០២១ មានចំនួនសមាមាត្រ 17.85% បើប្រៀបធៀបទៅនឹងចំណូលសរុបក្នុងឆ្នាំ២០២១ ដូចគ្នា ហើយមានការកើនឡើងចំនួន 1.89% បើប្រៀបធៀបសមាមាត្រឆ្នាំ២០២២ និងឆ្នាំ២០២១។

យោងតាមការបង្ហាញខាងលើបានបញ្ជាក់ថានៅក្នុងឆ្នាំ២០២២ ក្រុមហ៊ុនមានការកើនឡើងនូវប្រាក់ចំណូលប្រចាំឆ្នាំ ដែលនេះជាសញ្ញាបញ្ជាក់ពីភាពវិជ្ជមានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន បើប្រៀបធៀបនឹងឆ្នាំគោល ២០២១។

សរុបមកយើងអាចសន្និដ្ឋានបានថា ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពល្អប្រសើរ ដោយក្រុមហ៊ុនមានយុទ្ធសាស្ត្រក្នុងការបង្កើនផលិតផលក្នុងការស្វែងរកប្រាក់ចំណេញ ដើម្បីបំពេញតម្រូវការ ក្នុងទីផ្សារពិភពលោក។

**ខ. របាយការណ៍តុល្យការ Balance Sheet របស់ក្រុមហ៊ុន Samsung**

តារាងទី១៥៖ ការប្រៀបធៀបការវិភាគរបាយការណ៍តុល្យការតាមជួរឈរ

In Thousand of US Dollars	2022		2021	
	Current Year Amount	Percentage	Base Year Amount	Percentage
Cash and cash equivalents	38,477,921	11.08%	30,229,997	9.15%
Inventories	40,419,724	11.64%	32,052,397	9.70%
Total Current assets	169,206,395	48.72%	168,968,315	51.14%
Total Non-current assets	178,100,294	51.28%	161,451,587	48.86%
Total assets	347,306,689	100.00%	330,419,902	100.00%
Total Current liabilities	60,678,421	17.47%	68,247,094	20.65%
Total Non-current liabilities	11,873,190	3.42%	26,026,514	7.88%
Long-term borrowings	2,757,756	0.79%	2,219,850	0.67%
Total Equity attributable to owners of the Company	267,348,136	76.98%	229,437,357	69.44%
Non-controlling interests	7,406,942	2.13%	6,708,937	2.03%
Total liabilities	72,551,611	20.89%	94,273,608	28.53%
Total equity	274,755,078	79.11%	236,146,294	71.47%
Total liabilities and equity	347,306,689	100.00%	330,419,902	100.00%

យោងតាមតារាងវិភាគតាមរយៈវិធីសាស្ត្រវិភាគតាមជួរឈរខាងលើរបស់ក្រុមហ៊ុន Samsung បានបង្ហាញ ឱ្យឃើញនូវការប្រែប្រួលដូចខាងក្រោម៖

ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន (Total assets) ដែលជាធាតុគោលសមាមាត្រ១០០%។ យើង សង្កេតឃើញថាគណនីសាច់ប្រាក់ (Cash and cash equivalents) មានការកើនឡើងដោយឆ្នាំ២០២២ មានសមាមាត្រចំនួន 11.08% បើប្រៀបធៀបនឹងទ្រព្យសកម្មសរុបឆ្នាំ២០២២ ហើយក្នុងឆ្នាំ២០២១

មានសមាមាត្រចំនួន 9.15% បើប្រៀបធៀបនឹងទ្រព្យសកម្មសរុបឆ្នាំ២០២១ ដែលមានការកើនឡើងចំនួន 1.93% បើប្រៀបធៀបសមាមាត្រឆ្នាំ២០២២ និងឆ្នាំ២០២១។

បើយើងសង្កេតទៅលើស្តុកទំនិញ (Inventory) នៅឆ្នាំ២០២២ មានសមាមាត្រចំនួន 11.64% បើប្រៀបធៀបនឹងទ្រព្យសកម្មសរុបឆ្នាំ២០២២ ហើយក្នុងឆ្នាំ២០២១ មានសមាមាត្រចំនួន 9.70% បើប្រៀបធៀបនឹងទ្រព្យសកម្មសរុបឆ្នាំ២០២១ ដែលមានការកើនឡើងចំនួន 1.94% បើប្រៀបធៀបសមាមាត្រឆ្នាំ២០២២ និងឆ្នាំ២០២១។ នេះបង្ហាញពីការកើនឡើងសន្និធិច្រើនជាងមុនក្នុងគោលបំណងបង្កើនការផ្គត់ផ្គង់ដើម្បីបំពេញតម្រូវការលើទីផ្សារ។

ទ្រព្យសកម្មរយៈពេលខ្លីសរុប (Total Current assets) មានការធ្លាក់ចុះក្នុងឆ្នាំ២០២២ ដោយមានសមាមាត្រ 48.72% បើធៀបនឹងឆ្នាំ២០២១ មានសមាមាត្រ 51.14% ហើយសមាមាត្រធ្លាក់ចុះ 2.42%។

សម្រាប់ Total Non-current assets វិញនៅក្នុងឆ្នាំ២០២២ មានសមាមាត្រ 51.28% នៃទ្រព្យសកម្មសរុប ហើយឆ្នាំ២០២១ មានសមាមាត្រ 48.86% ដែលមានការកើនឡើង 2.42%។

បំណុលនិងទុនសរុបរបស់ក្រុមហ៊ុន (Total liabilities and equity) ដែលជាធាតុគោលសមាមាត្រ ១០០%។ យើងសង្កេតឃើញថាគណនីបំណុលរយៈពេលខ្លី (Total Current liabilities) របស់ក្រុមហ៊ុនមានការថយចុះបើធៀបនឹងឆ្នាំ២០២១ ដោយឆ្នាំ២០២២ មានចំនួនសមាមាត្រ 17.47% បើប្រៀបធៀបទៅនឹងបំណុលនិងទុនសរុបក្នុងឆ្នាំ២០២២ ហើយក្នុងឆ្នាំ២០២១ មានសមាមាត្រចំនួន 20.65% បើប្រៀបធៀបទៅនឹងបំណុលនិងទុនសរុបនៅក្នុងឆ្នាំ២០២១ ដែលមានការថយចុះចំនួន 3.18% បើប្រៀបធៀបសមាមាត្រឆ្នាំ២០២២ និងឆ្នាំ២០២១។ នេះបង្ហាញឱ្យឃើញថាការសងបំណុលរយៈពេលខ្លីរបស់ក្រុមហ៊ុនមានភាពល្អប្រសើរជាងមុន។

ហើយ Non-current liabilities នៅឆ្នាំ២០២២ មានចំនួនសមាមាត្រ 3.42% បើប្រៀបធៀបទៅនឹងបំណុលនិងទុនសរុបឆ្នាំ២០២២ ហើយក្នុងឆ្នាំ២០២១ មានសមាមាត្រចំនួន 7.88% បើប្រៀបធៀបទៅនឹងបំណុលនិងទុនសរុបនៅក្នុងឆ្នាំ២០២១ ដែលមានការថយចុះចំនួន 4.46% បើប្រៀបធៀបសមាមាត្រឆ្នាំ២០២២ និងឆ្នាំ២០២១។

ចំពោះបំណុលរយៈពេលវែង (Long Term Borrowings) នៅឆ្នាំ២០២២ មានចំនួនសមាមាត្រ 0.79% បើប្រៀបធៀបទៅនឹងបំណុលនិងទុនសរុបឆ្នាំ២០២២ ហើយក្នុងឆ្នាំ២០២១ មានសមាមាត្រចំនួន 0.67% បើប្រៀបធៀបទៅនឹងបំណុលនិងទុនសរុបនៅក្នុងឆ្នាំ២០២១ ដែលមានការកើនឡើងចំនួន 0.12% បើប្រៀបធៀបសមាមាត្រឆ្នាំ២០២២ និងឆ្នាំ២០២១។

ហើយ Equity attributable to owners of the Company ឆ្នាំ២០២២ មានចំនួនសមាមាត្រ 76.98% បើប្រៀបធៀបទៅនឹងបំណុលនិងទុនសរុបឆ្នាំ២០២២ ហើយក្នុងឆ្នាំ២០២១ មានសមាមាត្រចំនួន 69.44% បើប្រៀបធៀបទៅនឹងបំណុលនិងទុនសរុបឆ្នាំ២០២១ ដែលមានការកើនឡើងចំនួន 7.54% បើប្រៀបធៀបសមាមាត្រឆ្នាំ២០២២ និងឆ្នាំ២០២១។ ចំពោះ (Non-controlling interests) វិញនៅក្នុងឆ្នាំ២០២២ មានចំនួនសមាមាត្រ 2.13% បើប្រៀបធៀបទៅនឹងបំណុលនិងទុនសរុបឆ្នាំ២០២២ ហើយ

ក្នុងឆ្នាំ២០២១ មានសមាមាត្រចំនួន 2.03% បើប្រៀបធៀបទៅនឹងបំណុលនិងទុនសរុបឆ្នាំ២០២១ ដែលមានការកើនឡើងចំនួន 0.10% បើប្រៀបធៀបសមាមាត្រឆ្នាំ២០២២ និងឆ្នាំ២០២១។

តាមរយៈការវិភាគទៅលើរបាយការណ៍តុល្យការតាមវិធីសាស្ត្រជួរឈរខាងលើនៅក្នុងឆ្នាំ២០២២ រួចមកយើងសង្កេតឃើញថា បំណុលសរុបរបស់ក្រុមហ៊ុនមានការថយចុះ បើយកចំនួនសមាមាត្រឆ្នាំ២០២២ ប្រៀបធៀបនឹងឆ្នាំ២០២១ ដោយឆ្នាំ២០២១ មានចំនួនសមាមាត្រថយចុះ 7.64% ហើយផ្ទុយមកវិញទុនសរុបរបស់ក្រុមហ៊ុនមានការកើនឡើង 7.64%។ រីឯទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនមានការកើនឡើងដូចគ្នាផងដែរ។

## ជំពូកទី៤

### ការវិភាគលើចំណុចខ្លាំងនិងចំណុចខ្សោយ

#### ៤.១ ការវិភាគលើចំណុចខ្លាំង

តាមរយៈការវិភាគទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung រួចមកបានបង្ហាញឱ្យ ឃើញថាគុណសម្បត្តិ និងចំណុចខ្លាំងរបស់ក្រុមហ៊ុន Samsung គួរឱ្យកត់សម្គាល់ដូចខាងក្រោម៖

- ចំណូលសរុបរបស់ក្រុមហ៊ុនមានការកើនឡើង ក្នុងឆ្នាំ២០២២ ដែលធៀបនឹងឆ្នាំ២០២១ ដែលជាហេតុ នាំឱ្យ (Profit for the year) ក៏មានការស្ទុះឡើងផងដែរ។ នេះបង្ហាញឱ្យឃើញថាសកម្មភាពប្រតិបត្តិការ អាជីវកម្មរបស់ក្រុមហ៊ុនមានភាពរីកចម្រើនទៅមុខពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្របទៅនឹងផែនការ បង្កើនប្រាក់ចំណូលជាប្រចាំឆ្នាំ។
- ស្តុកទំនិញ (Inventory) នៅឆ្នាំ២០២២ មានការកើនឡើងបើប្រៀបធៀបនឹងឆ្នាំ២០២១ ការកើនឡើង នៃស្តុកទំនិញនេះគឺដើម្បីបំពេញតម្រូវការរបស់ទីផ្សារពិភពលោក។ ចំណែកទ្រព្យសកម្មសរុប (Total Assets) និងទុនសរុប (Total equity) ក៏មានការកើនឡើងផងដែរនៅឆ្នាំ២០២២ បើធៀប នឹងឆ្នាំ២០២១ នេះបង្ហាញឱ្យឃើញពីភាពរីកចម្រើន និងការកើនឡើងនៃទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន។
- ចំពោះបំណុល ក៏មានការធ្លាក់ចុះបង្ហាញថាក្រុមហ៊ុនមានលទ្ធភាពក្នុងការសងបំណុលបានល្អប្រសើរ នៅក្នុងឆ្នាំ២០២២ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១។
- រូបសញ្ញារបស់ Samsung នៅតែល្បីល្បាញ មានឥទ្ធិពល និងទាន់សម័យក្នុងបណ្តាក្រុមហ៊ុន ទូរសព្ទធំៗនៅលើពិភពលោក។

#### ៤.២ ការវិភាគលើចំណុចខ្សោយ

ទោះបីជាក្រុមហ៊ុន Samsung បានទទួលនូវផលវិជ្ជមានពីការប្រកបអាជីវកម្មយ៉ាងណាក៏ដោយ ប៉ុន្តែ មិនអាចជៀសផុតពីផលពិបាក និងបញ្ហាខ្វះខាតមួយចំនួនដូចខាងក្រោម៖

- ការកើនឡើងនូវ Cost of Goods sold ក្នុងឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១ រហូតដល់ 14.20% ដែលជាហេតុនាំឱ្យ Gross profit មានការធ្លាក់ចុះ នេះបង្ហាញពីការកើនឡើងនៃចំណាយដែលជា ស្ថានភាពមិនល្អប្រសើរនោះទេ។
- ការកើនឡើងនៃចំណាយរដ្ឋបាល និងចំណាយទូទៅ (Selling and administrative) ក្នុងឆ្នាំ២០២២ គឺមានការកើនឡើងខ្ពស់រហូតដល់ 11.78% ដែលការកើនឡើងនេះនាំឱ្យចំណូលមុនបង់ពន្ធ (Profit before income tax) មានការថយចុះ 12.95%។
- ចំពោះបំណុលរយៈពេលវែង (Long Term Borrowings) របស់ក្រុមហ៊ុននៅឆ្នាំ២០២២ មានការ កើនឡើង 24.23% បើយកឆ្នាំ២០២២ ទៅប្រៀបធៀបនឹងឆ្នាំ២០២១។ ការកើនឡើងបំណុល រយៈពេលវែងនេះអាចបង្ហាញឱ្យឃើញថាក្រុមហ៊ុនត្រូវខ្ចីលុយគេបន្ថែមដើម្បីបំពេញតម្រូវការ។

## ជំពូកទី៥

### សេចក្តីសន្និដ្ឋាននិងការផ្តល់អនុសាសន៍

#### ៥.១ សេចក្តីសន្និដ្ឋាន

ក្រោយពីបានធ្វើការសិក្សាពីស្ថានភាពទូទៅរបស់ក្រុមហ៊ុន Samsung រួចមកខ្ញុំសង្កេតឃើញថា ក្រុមហ៊ុនមានការវិវត្តខ្លួនពីមួយជំនាន់ទៅមួយជំនាន់ ដោយបច្ចេកវិទ្យាក៏កាន់តែមានភាពជឿនលឿនទៅ មុខរបរដល់បច្ចុប្បន្ននេះ ដែលបានក្លាយជាក្រុមហ៊ុនសាជីវកម្មដ៏ធំលំដាប់ពិភពលោក។ ក្រុមហ៊ុន Samsung ផលិតវត្ថុប្រើប្រាស់ជាច្រើនទៀត ចំណែកភាគហ៊ុនក៏មានអ្នកកាន់កាប់ច្រើនដែរ ហើយក្រុមហ៊ុន នេះក៏មានការរីកចម្រើនសឹងតែគ្រប់វិស័យ មិនថាតែស្ថាប័ន ផលិតផលអេឡិចត្រូនិច និងរបស់ ប្រើប្រាស់ផ្សេងទៀត មិនតែប៉ុណ្ណោះក៏មានការគាំទ្រពីអតិថិជនជុំវិញពិភពលោកផងដែរ។

សរុបសេចក្តីមក តាមរយៈការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung ខាងលើរួចមក បានបង្ហាញឱ្យឃើញថាការគ្រប់គ្រងអាជីវកម្មរបស់ក្រុមហ៊ុន Samsung ទាំងទ្រព្យសកម្ម បំណុល សុទ្ធតែ ទទួលបានប្រសិទ្ធភាពខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំសម្រាប់ក្រុមហ៊ុននិងអ្នកវិនិយោគដើម្បីយកទៅគិតពិចារណា វាយតម្លៃសម្រេចចិត្តវិនិយោគនាពេលអនាគត។ ប្រសិនបើអ្នកវិនិយោគមានបំណងចង់វិនិយោគជាមួយ ក្រុមហ៊ុន Samsung នោះអ្នកវិនិយោគនិងទទួលបាននូវប្រាក់ចំណេញ ដោយសារស្ថានភាពរបាយការណ៍ ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានលក្ខណៈល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ ជាចុងក្រោយនេះ ដោយមើលឃើញពី ភាពរីកចម្រើនរបស់ក្រុមហ៊ុន ពីមួយឆ្នាំទៅមួយឆ្នាំ អាស្រ័យហេតុនេះហើយ អ្នកវិនិយោគចាស់គួរតែបន្ត កាន់កាប់ភាគហ៊ុន ហើយចំពោះអ្នកវិនិយោគថ្មីគួរតែពិចារណាក្នុងការចូលទៅវិនិយោគ ដោយសារការ ព្យាករណ៍លើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននេះថានឹងបន្តកើនឡើងទៅមុខទៀត។

#### ៥.២ ការផ្តល់អនុសាសន៍

យោងតាមការបកស្រាយលើរបាយការណ៍ហិរញ្ញវត្ថុ និងការសន្និដ្ឋានខាងលើរួចមក នៅក្រុមហ៊ុន Samsung គួរតែមានការគ្រប់គ្រងចំណាយឱ្យកាន់តែច្បាស់លាស់ និងល្អប្រសើរថែមទៀតនាខ្ញុំសូម ចូលរួមផ្តល់ជាអនុសាសន៍មួយចំនួនដូចខាងក្រោម៖

- ខិតខំបន្តស្វែងរកទីផ្សារ បង្កើនប្រាក់ចំណូលឱ្យបានកាន់តែខ្ពស់ ដើម្បីរក្សាវិនិយោគិនចាស់ឱ្យនៅបន្ត វិនិយោគ និងទាក់ទាញវិនិយោគិនថ្មីឱ្យចូលរួម។
- ក្រុមហ៊ុន Samsung គួរតែពិនិត្យឡើងវិញនូវការចំណាយមួយចំនួនដូចជា Selling and administrative expenses ដែលមានការកើនឡើង ហើយការកើនឡើងនេះគឺពិតជាមានភាពប៉ះពាល់ដល់ចំណូល ប្រចាំឆ្នាំយ៉ាងខ្លាំង ដែលនាំឱ្យចំណូលប្រចាំឆ្នាំកើនឡើងទាប។
- ក្រុមហ៊ុន Samsung គួរព្យាយាមរកដំណោះស្រាយបន្ថែមទៀតចំពោះផលិតផលរបស់ខ្លួន ជាពិសេស ធ្វើបច្ចុប្បន្នភាពថ្មីលើបច្ចេកវិទ្យារបស់ខ្លួន។

## ឯកសារយោង












- លោកយឿន ស៊ីណា, Rule, សារណាបញ្ចប់ការសិក្សា, ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung Electronics Company, ២០១៩។
- <https://www.khsearch.com/qna/17944>
- <https://www.khsearch.com/qna/24780>
- <https://shorturl.at/pBP23>
- <https://www.khsearch.com/qna/17949>
- <https://www.khsearch.com/qna/18169>
- <https://www.khsearch.com/qna/17961>
- <https://www.khsearch.com/qna/17964>
- [https://images.samsung.com/is/content/samsung/assets/global/ir/docs/2022\\_con\\_quarter04\\_soi.pdf](https://images.samsung.com/is/content/samsung/assets/global/ir/docs/2022_con_quarter04_soi.pdf)
- <https://shorturl.at/hsCGO>
- <https://cambo-report.com/article/6049>
- <https://m.freshnewsasia.com/index.php/en/freshnewsplus/208956-2021-08-13-01-14-53.html>
- <https://en.m.wikipedia.org/wiki/Samsung>
- <https://shorturl.at/efgNR>
- [https://images.samsung.com/is/content/samsung/assets/global/ir/docs/2022\\_con\\_quarter04\\_soi.pdf](https://images.samsung.com/is/content/samsung/assets/global/ir/docs/2022_con_quarter04_soi.pdf)
- [https://images.samsung.com/is/content/samsung/assets/global/ir/docs/2022\\_con\\_quarter04\\_bs.pdf](https://images.samsung.com/is/content/samsung/assets/global/ir/docs/2022_con_quarter04_bs.pdf)
- [https://images.samsung.com/is/content/samsung/assets/global/ir/docs/2022\\_con\\_quarter04\\_sce.pdf](https://images.samsung.com/is/content/samsung/assets/global/ir/docs/2022_con_quarter04_sce.pdf)
- [https://images.samsung.com/is/content/samsung/assets/global/ir/docs/2022\\_con\\_quarter04\\_cf.pdf](https://images.samsung.com/is/content/samsung/assets/global/ir/docs/2022_con_quarter04_cf.pdf)

## ឧបសម្ព័ន្ធ

### ឧបសម្ព័ន្ធទី១ សរុបកិច្ចប្រជុំទូទៅប្រចាំឆ្នាំលើកទី៥៤

Agenda	Approval rate
Approval of the balance sheet, income statement, and statement of appropriation of retained earnings for the 54th fiscal year (Jan 1, 2022, to Dec 31, 2022)	99.51%

### ឧបសម្ព័ន្ធទី២ ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន Samsung

<b>Independent</b>		<a href="#"><u>Han-Jo Kim</u></a>
<b>Executive</b>		<a href="#"><u>Jong-Hee Han</u></a>
		<a href="#"><u>Kye-Hyun Kyung</u></a>
		<a href="#"><u>Tae-Moon Roh</u></a>
		<a href="#"><u>Hark-Kyu Park</u></a>
		<a href="#"><u>Jung-Bae Lee</u></a>
	<b>Independent</b>	
		<a href="#"><u>Jeong Kim</u></a>
		<a href="#"><u>Jun-Sung Kim</u></a>
		<a href="#"><u>Eun-Nyeong Heo</u></a>
		<a href="#"><u>Myung-Hee Yoo</u></a>



ឧបសម្ព័ន្ធទី៣ របាយការណ៍តុល្យការរបស់ក្រុមហ៊ុន Samsung

	Notes	December 31,	December 31,	December 31,	December 31,
		2022	2021	2022	2021
		KRW	KRW	USD	USD
<b>Assets</b>					
<b>Current assets</b>					
Cash and cash equivalents	4, 28	49,680,710	39,031,415	38,477,921	30,229,997
Short-term financial instruments	4, 28	65,102,886	81,708,986	50,422,462	63,283,957
Short-term financial assets at amortized cost	4, 28	414,610	3,369,034	321,117	2,609,331
Short-term financial assets at fair value through profit or loss	4, 6, 28	29,080	40,757	22,523	31,566
Trade receivables	4, 5, 7, 28	35,721,563	40,713,415	27,666,503	31,532,713
Non-trade receivables	4, 7, 28	6,149,209	4,497,257	4,762,589	3,483,145
Prepaid expenses		2,867,823	2,336,252	2,221,141	1,809,437
Inventories	8	52,187,866	41,384,404	40,419,724	32,052,397
Other current assets	4, 28	6,316,834	5,081,665	4,892,415	3,935,772
		<b>218,470,581</b>	<b>218,163,185</b>	<b>169,206,395</b>	<b>168,968,315</b>
<b>Non-current assets</b>					
Financial assets at fair value through other comprehensive income	4, 6, 28	11,397,012	13,965,839	8,827,034	10,816,602
Financial assets at fair value through profit or loss	4, 6, 28	1,405,468	1,525,344	1,088,541	1,181,385
Investment in associates and joint ventures	9	10,893,869	8,932,251	8,437,348	6,918,066
Property, plant and equipment	10	168,045,388	149,928,539	130,151,868	116,120,291
Intangible assets	11	20,217,754	20,236,244	15,658,737	15,673,057
Net defined benefit assets	14	5,851,972	2,809,590	4,532,377	2,176,039
Deferred income tax assets	25	5,101,318	4,261,214	3,950,992	3,300,328
Other non-current assets	4, 7, 28	7,041,145	6,798,952	5,453,397	5,265,819
		<b>229,953,926</b>	<b>208,457,973</b>	<b>178,100,294</b>	<b>161,451,587</b>
<b>Total assets</b>		<b>448,424,507</b>	<b>426,621,158</b>	<b>347,306,689</b>	<b>330,419,902</b>
<b>Liabilities and Equity</b>					
<b>Current liabilities</b>					
Trade payables	4, 28	10,644,686	13,453,351	8,244,355	10,419,678
Short-term borrowings	4, 5, 12, 28	5,147,315	13,687,793	3,986,617	10,601,254
Other payables	4, 28	17,592,366	15,584,866	13,625,362	12,070,545
Advances received	17	1,314,934	1,224,812	1,018,422	948,622
Withholdings	4, 28	1,298,244	1,294,052	1,005,496	1,002,249
Accrued expenses	4, 17, 28	29,211,487	27,928,031	22,624,421	21,630,379
Current income tax liabilities		4,250,397	6,749,149	3,291,951	5,227,245
Current portion of long-term liabilities	4, 12, 13, 28	1,089,162	1,329,968	843,561	1,030,066
Provisions	15	5,844,907	5,372,872	4,526,905	4,161,312
Other current liabilities	4, 17, 28	1,951,354	1,492,239	1,511,331	1,155,744
		<b>78,344,852</b>	<b>88,117,133</b>	<b>60,678,421</b>	<b>68,247,094</b>
<b>Non-current liabilities</b>					
Debentures	4, 13, 28	536,093	508,232	415,206	393,628
Long-term borrowings	4, 12, 28	3,560,672	2,866,156	2,757,756	2,219,850
Long-term other payables	4, 28	2,753,305	2,991,440	2,132,446	2,316,883
Net defined benefit liabilities	14	268,370	465,884	207,854	360,829
Deferred income tax liabilities	25	5,111,332	23,198,205	3,958,748	17,967,108
Long-term provisions	15	1,928,518	2,306,994	1,493,645	1,786,777
Other non-current liabilities	4, 17, 28	1,171,761	1,267,183	907,535	981,439
		<b>15,330,051</b>	<b>33,604,094</b>	<b>11,873,190</b>	<b>26,026,514</b>
<b>Total liabilities</b>		<b>93,674,903</b>	<b>121,721,227</b>	<b>72,551,611</b>	<b>94,273,608</b>

<b>Equity attributable to owners of the Company</b>					
Preference shares	18	119,467	119,467	92,528	92,528
Ordinary shares	18	778,047	778,047	602,601	602,601
Share premium		4,403,893	4,403,893	3,410,834	3,410,834
Retained earnings	19	337,946,407	293,064,763	261,740,930	226,979,906
Other components of equity	20	1,938,328	(2,128,473)	1,501,243	(1,648,512)
		<b>345,186,142</b>	<b>296,237,697</b>	<b>267,348,136</b>	<b>229,437,357</b>
Non-controlling interests	31	9,563,462	8,662,234	7,406,942	6,708,937
<b>Total equity</b>		<b>354,749,604</b>	<b>304,899,931</b>	<b>274,755,078</b>	<b>236,146,294</b>
<b>Total liabilities and equity</b>		<b>448,424,507</b>	<b>426,621,158</b>	<b>347,306,689</b>	<b>330,419,902</b>

ឧបសម្ព័ន្ធទី៤ របាយការណ៍លទ្ធផលរបស់ក្រុមហ៊ុន Samsung

	Notes	For the years ended December 31,			
		2022	2021	2022	2021
		KRW	KRW	USD	USD
<b>Revenue</b>	29	302,231,360	279,604,799	234,079,475	216,555,107
<b>Cost of sales</b>	21	190,041,770	166,411,342	147,188,160	128,886,293
<b>Gross profit</b>		<b>112,189,590</b>	<b>113,193,457</b>	<b>86,891,315</b>	<b>87,668,814</b>
Selling and administrative expenses	21, 22	68,812,960	61,559,601	53,295,930	47,678,173
<b>Operating profit</b>	29	<b>43,376,630</b>	<b>51,633,856</b>	<b>33,595,385</b>	<b>39,990,641</b>
Other non-operating income	23	1,962,071	2,205,695	1,519,632	1,708,320
Other non-operating expense	23	1,790,176	2,055,971	1,386,499	1,592,358
Share of net profit of associates and joint ventures	9	1,090,643	729,614	844,708	565,089
Financial income	24	20,828,995	8,543,187	16,132,145	6,616,735
Financial expense	24	19,027,689	7,704,554	14,737,026	5,967,210
<b>Profit before income tax</b>		<b>46,440,474</b>	<b>53,351,827</b>	<b>35,968,345</b>	<b>41,321,217</b>
Income tax expense	25	(9,213,603)	13,444,377	(7,135,975)	10,412,727
<b>Profit for the year</b>		<b>55,654,077</b>	<b>39,907,450</b>	<b>43,104,320</b>	<b>30,908,490</b>
<b>Profit attributable to</b>					
Owners of the Company		54,730,018	39,243,791	42,388,632	30,394,483
Non-controlling interests		924,059	663,659	715,688	514,007
Earnings per share (in Korean won, in US dollars)	26				
- Basic		8,057	5,777	6.24	4.47
- Diluted		8,057	5,777	6.24	4.47
<b>Profit for the year</b>		<b>55,654,077</b>	<b>39,907,450</b>	<b>43,104,320</b>	<b>30,908,490</b>
<b>Other comprehensive income (loss)</b>					
<b>Items that will not be reclassified subsequently to profit or loss:</b>					
Gain (loss) on valuation of financial assets at fair value through other comprehensive income, net of tax	6, 20	(1,969,498)	2,980,896	(1,525,385)	2,308,717
Share of other comprehensive income (loss) of associates and joint ventures, net of tax	9, 20	(6,318)	51,816	(4,893)	40,132
Remeasurement of net defined benefit liabilities (assets), net of tax	14, 20	1,153,679	(524,606)	893,529	(406,310)
<b>Items that may be reclassified subsequently to profit or loss:</b>					
Share of other comprehensive income (loss) of associates and joint ventures, net of tax	9, 20	(44,192)	160,163	(34,227)	124,047
Gain on overseas business translation, net of tax	20	4,884,886	7,283,620	3,783,365	5,641,195
Gain (loss) on valuation of cash flow hedge derivatives	20	(12,893)	50,410	(9,986)	39,043
<b>Other comprehensive income (loss) for the year, net of tax</b>		<b>4,005,664</b>	<b>10,002,299</b>	<b>3,102,403</b>	<b>7,746,824</b>
<b>Total comprehensive income for the year</b>		<b>59,659,741</b>	<b>49,909,749</b>	<b>46,206,723</b>	<b>38,655,314</b>
<b>Comprehensive income attributable to:</b>					
Owners of the Company		58,745,107	49,037,912	45,498,335	37,980,071
Non-controlling interests		914,634	871,837	708,388	675,243

ឧបសម្ព័ន្ធទី៥ របាយការណ៍លំហូរសាច់ប្រាក់របស់ក្រុមហ៊ុន Samsung

	Notes	For the years ended December 31,			
		2022	2021	2022	2021
		KRW	KRW	USD	USD
<b>Operating activities</b>					
Profit for the year		55,654,077	39,907,450	43,104,320	30,908,490
Adjustments	27	33,073,439	49,055,633	25,615,519	37,993,797
Changes in assets and liabilities arising from operating activities	27	(16,998,948)	(16,286,884)	(13,165,758)	(12,614,262)
<b>Cash generated from operations</b>		<b>71,728,568</b>	<b>72,676,199</b>	<b>55,554,081</b>	<b>56,288,025</b>
Interest received		2,136,795	1,406,706	1,654,957	1,089,500
Interest paid		(714,543)	(434,441)	(553,417)	(336,476)
Dividends received		529,421	299,033	410,039	231,602
Income tax paid		(11,498,895)	(8,842,049)	(8,905,943)	(6,848,204)
<b>Net cash from operating activities</b>		<b>62,181,346</b>	<b>65,105,448</b>	<b>48,159,717</b>	<b>50,424,447</b>
<b>Investing activities</b>					
Net decrease in short-term financial instruments		15,214,321	10,917,128	11,783,556	8,455,362
Net decrease (increase) in short-term financial assets at amortized cost		3,050,104	(336,959)	2,362,319	(260,976)
Net decrease in short-term financial assets at fair value through profit or loss		11,677	30,694	9,044	23,773
Disposal of long-term financial instruments		8,272,909	10,216,082	6,407,403	7,912,399
Acquisition of long-term financial instruments		(4,393,754)	(6,981,810)	(3,402,981)	(5,407,442)
Disposal of financial assets at fair value through other comprehensive income		496,090	2,919,888	384,224	2,261,466
Acquisition of financial assets at fair value through other comprehensive income		(37,687)	(1,121,201)	(29,189)	(868,375)
Disposal of financial assets at fair value through profit or loss		166,315	350,212	128,812	271,241
Acquisition of financial assets at fair value through profit or loss		(158,244)	(208,262)	(122,561)	(161,300)
Disposal of investment in associates and joint ventures		13,233	19,169	10,249	14,846
Acquisition of investment in associates and joint ventures		(907,958)	(47,090)	(703,217)	(36,471)
Disposal of property, plant and equipment		217,878	358,284	168,747	277,492
Acquisition of property, plant and equipment		(49,430,428)	(47,122,106)	(38,284,077)	(36,496,272)
Disposal of intangible assets		23,462	1,752	18,171	1,357
Acquisition of intangible assets		(3,696,304)	(2,706,915)	(2,862,803)	(2,096,517)
Cash outflow from business combinations		(31,383)	(5,926)	(24,306)	(4,590)
Cash inflow from sale of assets-held-for-sale		-	661,168	-	512,077
Cash inflow (outflow) from other investing activities		(413,035)	8,129	(319,897)	6,296
<b>Net cash used in investing activities</b>		<b>(31,602,804)</b>	<b>(33,047,763)</b>	<b>(24,476,506)</b>	<b>(25,595,633)</b>
<b>Financing activities</b>					
Net decrease in short-term borrowings	27	(8,339,149)	(2,616,943)	(6,458,706)	(2,026,833)
Increase in long-term borrowings	27	271,997	58,279	210,663	45,137
Repayment of debentures and long-term borrowings	27	(1,508,465)	(894,749)	(1,168,313)	(692,987)
Dividends paid		(9,814,426)	(20,510,350)	(7,601,315)	(15,885,353)
Net decrease in non-controlling interests		(6)	(27,270)	(5)	(21,121)
<b>Net cash used in financing activities</b>		<b>(19,390,049)</b>	<b>(23,991,033)</b>	<b>(15,017,676)</b>	<b>(18,581,157)</b>
Reclassification to assets held-for-sale		-	139	-	108
Effect of foreign exchange rate changes		(539,198)	1,582,046	(417,611)	1,225,300
<b>Net increase in cash and cash equivalents</b>		<b>10,649,295</b>	<b>9,648,837</b>	<b>8,247,924</b>	<b>7,473,065</b>
<b>Cash and cash equivalents</b>					
Beginning of the year		39,031,415	29,382,578	30,229,997	22,756,932
<b>End of the year</b>		<b>49,680,710</b>	<b>39,031,415</b>	<b>38,477,921</b>	<b>30,229,997</b>

ឧបសម្ព័ន្ធទី៦ របាយការណ៍មូលធនរបស់ក្រុមហ៊ុន Samsung

2021 USD	Notes	Preference shares	Ordinary shares	Share premium	Retained earnings	Other components of equity	Accumulated other comprehensive income attributable to assets held-for-sale	Equity attributable to owners of the parent company	Non-controlling interests	Total
<b>Balance as of January 1, 2021</b>		<b>92,528</b>	<b>602,601</b>	<b>3,410,834</b>	<b>209,943,483</b>	<b>(6,728,239)</b>	<b>(9,396)</b>	<b>207,311,811</b>	<b>6,411,102</b>	<b>213,722,913</b>
Profit for the year		-	-	-	30,394,483	-	-	30,394,483	514,007	30,908,490
Gain (loss) on valuation of financial assets at fair value through other comprehensive income, net of tax	6, 20	-	-	-	2,503,921	(278,138)	-	2,225,783	82,934	2,308,717
Share of other comprehensive income (loss) of associates and joint ventures, net of tax	9, 20	-	-	-	-	174,623	-	174,623	(10,444)	164,179
Gain on overseas business translation, net of tax	20	-	-	-	-	5,549,309	-	5,549,309	91,886	5,641,195
Remeasurement of net defined benefit liabilities, net of tax	14, 20	-	-	-	-	(403,170)	-	(403,170)	(3,140)	(406,310)
Gain on valuation of cash flow hedge derivatives	20	-	-	-	-	39,043	-	39,043	-	39,043
Reclassification to held-for-sale		-	-	-	-	(9,396)	9,396	-	-	-
<b>Total comprehensive income for the year</b>		<b>-</b>	<b>-</b>	<b>-</b>	<b>32,898,404</b>	<b>5,072,271</b>	<b>9,396</b>	<b>37,980,071</b>	<b>675,243</b>	<b>38,655,314</b>
Dividends declared	19	-	-	-	(15,862,406)	-	-	(15,862,406)	(24,788)	(15,887,194)
Capital transaction under common control		-	-	-	-	-	-	-	9,722	9,722
Changes in consolidated entities		-	-	-	-	-	-	-	(369,916)	(369,916)
Other		-	-	-	425	7,456	-	7,881	7,574	15,455
<b>Total transactions with owners</b>		<b>-</b>	<b>-</b>	<b>-</b>	<b>(15,861,981)</b>	<b>7,456</b>	<b>-</b>	<b>(15,854,525)</b>	<b>(377,408)</b>	<b>(16,231,933)</b>
<b>Balance as of December 31, 2021</b>		<b>92,528</b>	<b>602,601</b>	<b>3,410,834</b>	<b>226,979,906</b>	<b>(1,648,512)</b>	<b>-</b>	<b>229,437,357</b>	<b>6,708,937</b>	<b>236,146,294</b>

2022 USD	Notes	Preference shares	Ordinary shares	Share premium	Retained earnings	Other components of equity	Accumulated other comprehensive income attributable to assets held-for-sale	Equity attributable to owners of the parent company	Non-controlling interests	Total
<b>Balance as of January 1, 2022</b>		<b>92,528</b>	<b>602,601</b>	<b>3,410,834</b>	<b>226,979,906</b>	<b>(1,648,512)</b>	<b>-</b>	<b>229,437,357</b>	<b>6,708,937</b>	<b>236,146,294</b>
Profit for the year		-	-	-	42,388,632	-	-	42,388,632	715,688	43,104,320
Gain (loss) on valuation of financial assets at fair value through other comprehensive income, net of tax	6, 20	-	-	-	(30,157)	(1,446,410)	-	(1,476,567)	(48,818)	(1,525,385)
Share of other comprehensive income (loss) of associates and joint ventures, net of tax	9, 20	-	-	-	-	(40,156)	-	(40,156)	1,036	(39,120)
Gain on overseas business translation, net of tax	20	-	-	-	-	3,767,134	-	3,767,134	16,231	3,783,365
Remeasurement of net defined benefit liabilities, net of tax	14, 20	-	-	-	-	869,278	-	869,278	24,251	893,529
Loss on valuation of cash flow hedge derivatives	20	-	-	-	-	(9,986)	-	(9,986)	-	(9,986)
<b>Total comprehensive income for the year</b>		<b>-</b>	<b>-</b>	<b>-</b>	<b>42,358,475</b>	<b>3,139,860</b>	<b>-</b>	<b>45,498,335</b>	<b>708,388</b>	<b>46,206,723</b>
Dividends declared	19	-	-	-	(7,597,451)	-	-	(7,597,451)	(4,277)	(7,601,728)
Capital transactions under common control		-	-	-	-	-	-	-	(136)	(136)
Changes in consolidated entities		-	-	-	-	-	-	-	96	96
Others		-	-	-	-	9,895	-	9,895	(6,066)	3,829
<b>Total transactions with owners</b>		<b>-</b>	<b>-</b>	<b>-</b>	<b>(7,597,451)</b>	<b>9,895</b>	<b>-</b>	<b>(7,587,556)</b>	<b>(10,383)</b>	<b>(7,597,939)</b>
<b>Balance as of December 31, 2022</b>		<b>92,528</b>	<b>602,601</b>	<b>3,410,834</b>	<b>261,740,930</b>	<b>1,501,243</b>	<b>-</b>	<b>267,348,136</b>	<b>7,406,942</b>	<b>274,755,078</b>

ឧបសម្ព័ន្ធទី៧ គម្រោងផលិតផលរបស់ក្រុមហ៊ុននាថ្ងៃអនាគត

